

យូ អូហ្វ អិន បាត់ដំបង
វ៉ាយអិម
បម្រើ - អប់រំ - អភិវឌ្ឍ



U OF N BATTAMBANG
YWAM
Serve - Educate - Develop



របាយការណ៍ប្រចាំឆ្នាំ ២០១៦

មើល ខ្ញុំនឹងធ្វើការឲ្យអ្វីៗ អេសាយ ៤៣:១៩

មាតិកា

កិច្ចស្វាគមន៍	2
បេសកកម្ម / និមិត្ត / តំលៃគ្រឹះ.....	3
ព័ន្ធកិច្ចបណ្តុះបណ្តាល	
សាលាបណ្តុះបណ្តាលភាពជាសិស្ស (DTS).....	6
សាលាបណ្តុះបណ្តាលភាពជាសិស្សអាស៊ាន (ASEAN DTS)	8
សាលាព្រះគម្ពីរ SBS	10
សាលាបេសកកម្ម (SOM).....	12
សាលាអភិវឌ្ឍន៍សំរាប់ព័ន្ធកិច្ច (SOMD).....	14
សាលាទីតុល្យ	16
ព័ន្ធកិច្ចផ្សាយដំណឹងល្អ	
សាលាមត្តេយ្យពន្លឺសហគមន៍បាត់ដំបង	20
ព័ន្ធកិច្ចសាកលវិទ្យាល័យ	22
មជ្ឈមណ្ឌលអភិវឌ្ឍន៍យុវជន(YDC).....	24
សំឡេងថ្មី	26
បណ្តាញដាំដុះក្រុមជំនុំពន្លឺសហគមន៍.....	28
ក្លឹបហាត់ប្រាណ BTB.....	30
ព័ន្ធកិច្ចមេត្តាករុណា	
ហាងកាហ្វេអេដន	34
ស្ត្រីងាយរងគ្រោះ - វិធីម្តាយ.....	36
ព័ន្ធកិច្ចកូនស្តេច	38
ផ្ទះជីវិត	40
ទិដ្ឋភាពនៃទូទៅទីស្នាក់ការ	
ផ្ទាំងនៃការផ្លាស់ប្តូរ	44
ព័ត៌មានអំពីបុគ្គលិក.....	48
របាយការណ៍ថវិកា	52
សូមចាប់ដៃគូជាមួយយើង	54

កិច្ចស្វាគមន៍

ពាក្យពេចន៍ពីក្រុមអ្នកដឹកនាំចាស់ទុំ នៃវ៉ាយវ៉ាមបាត់ដំបង

ក្នុងនាមយើងជាក្រុមគ្រួសារ វ៉ាយវ៉ាមបាត់ដំបង យើងបានធ្វើការសំលឹងពីអ្វីដែលបានកើតឡើងនៅក្នុងឆ្នាំ ២០១៦ ដោយមានចិត្តរំភើបជាមួយការដែលព្រះអង្គបានធ្វើការយ៉ាងខ្លាំងហើយពោរពេញដោយការផ្លាស់ប្តូរនៅក្នុងឆ្នាំនេះ។ ពួកយើងបន្តក្នុងការមើលឃើញភាពស្មោះត្រង់របស់ព្រះ ដែលទ្រង់បន្តក្នុងការដឹកនាំឃើញឆ្ពោះទៅរកភាពជោគជ័យ។ ឆ្នាំមួយនេះគឺជាឆ្នាំដែលព្រះអង្គបានត្រៀមយើង ទាំងអស់គ្នាសំរាប់រដូវកាលដែលនឹងមកដល់ ហើយទ្រង់ក៏បានមានបន្ទូលមកកាន់យើងទាំងអស់គ្នាពី ការដែលយើងត្រូវធ្វើការញែកខ្លួនជាបរិសុទ្ធសំរាប់ជំហានបន្ទាប់ ដែលនៅខាងមុខយើង។

ជាមួយការដែលលោកអ្នកមើលទៅកាន់សកម្មភាពរបស់យើង លោកអ្នកអាចឃើញផងដែរពីការល្អប្រពៃមួយចំនួនដែលបានកើតឡើង៖

អាស៊ាន DTS : នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់យើងទាំងអស់គ្នា ដែលយើងមានការសហការចូលរួមជាមួយនឹងសាលា DTS ដែលមានទីតាំងនៅក្នុងប្រទេសផ្សេងៗបានមករួមគ្នាដើម្បីស្វែងរកព្រះទ័យរបស់ព្រះជាមួយគ្នា។

ការត្រួសត្រាយ : យើងបានធ្វើការចាប់ផ្តើមជាមួយកិច្ចផ្តួចផ្តើមមួយចំនួនថ្មី ដែលបានកើតឡើងក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ដែលការទាំងនោះមានដូចជា សាលាមត្តេយ្យពន្លឺសហគមន៍ ក្លឹបហាត់ប្រាណ ដែលជាអាជីវកម្មសំរាប់បេសកកម្ម ហើយជាមួយគ្នាក៏យើងបានចាប់ផ្តើមសាលាបេសកកម្ម (SOM) ដើម្បីជួយបញ្ជូនក្រុមបេសកកម្មទៅកាន់ប្រជាជាតិផ្សេងៗ ដើម្បីប្រើព្រះនៅទីនោះសំរាប់រយៈពេលយូរអង្វែង។

ការបញ្ជូនចេញ: ពួកយើងកំពុងស្ថិតនៅក្នុងរដូវកាលនៃការបញ្ជូនចេញ បុគ្គលិកដ៏ល្អពិសេសរបស់យើងក្នុងការចេញទៅត្រួសត្រាយបម្រើព្រះអង្គសំរាប់រយៈពេលយូរអង្វែងនៅក្នុងតំបន់អាស៊ីនេះ ដូច្នេះសូមលោកអ្នកពិនិត្យមើលក្រុមទាំង៥របស់យើង ដែលយើងនឹងបញ្ជូនពួកគាត់ចេញទៅ។

ក្រុមជំនុំពន្លឺសហគមន៍ : ពួកយើងបន្តក្នុងការដាំដុះក្រុមជំនុំដោយមានការចាប់ផ្តើមក្រុមជំនុំថ្មីមួយសំរាប់សហគមន៍ដែលមានការលូតលាស់យ៉ាងខ្លាំង ហើយពួកយើងក៏បានធ្វើការអបអរសាទរខួបគំរប់មួយឆ្នាំរបស់យើងផងដែរ។ (ពួកយើងកំពុងយើងការបូកសរុបសកម្មភាពរបស់យើងទាំងអស់ពីខែមករា ដល់ខែធ្នូ ដូចនេះហើយរបាយការណ៍នេះមានការបូកសរុប ជាមួយនឹងសកម្មភាពរបស់ត្រីមាសមួយដែលកើតឡើងនៅក្នុងឆ្នាំ២០១៥ផង និង ឆ្នាំ២០១៦។)

ក្នុងការដែលលោកអ្នកកំពុងសំលឹងមើលទៅកាន់ ការដែលព្រះអង្គកំពុងធ្វើនៅក្នុងប្រទេសកម្ពុជា និង ការដែលព្រះអង្គប្រើក្រុមគ្រួសាររបស់ វ៉ាយវ៉ាមយើងនៅទីនេះ យើងខ្ញុំទាំងអស់គ្នាចង់ "ថ្លែងអំណរគុណ" សំរាប់ការចាប់ដៃគូរបស់លោកអ្នកជាមួយនឹងពួកយើងទាំងអស់គ្នា។ ពួកយើងបន្តជឿថាព្រះអម្ចាស់យេស៊ូវ កំពុងចាប់ផ្តើមនាំការផ្លាស់ប្តូរប្រជាជាតិនេះ អោយមានការផ្លាស់ប្តូរទាំងស្រុងក្នុងរយៈពេលមួយជំនាន់។

សូមព្រះអង្គប្រទាពលោកអ្នកទាំងអស់គ្នា

ពីយើងខ្ញុំទាំងអស់គ្នាដែលជាក្រុមអ្នកដឹកនាំ វ៉ាយវ៉ាម បាត់ដំបង

សូមអរគុណ



បេសកកម្ម / និមិត្ត / តំលៃគ្រឹះ

ប បេសកកម្ម

ប្រទេស មួយ ក្នុង មួយជំនាន់

ន និមិត្ត

បំពាក់បំប៉ន និង ជ្រោមជ្រែងដើម្បីនាំគរព្រះទៅកាន់សហគមន៍ក្នុងប្រទេសកម្ពុជា អាស៊ីអាគ្នេយ៍ និង ចុងបំផុតនៃផែនដី។

ត តំលៃគ្រឹះ

១ ស្តាប់បង្គាប់ និង ធ្វើតាម:

ព្រះអង្គបានត្រាស់ហៅយើងទាំងអស់គ្នា អោយមានការប្តេជ្ញាចិត្តស្តាប់ព្រះសូរសៀងព្រះអង្គ និង ស្តាប់បង្គាប់ធ្វើតាមព្រះអង្គ ព្រះបន្ទូលទ្រង់ និង ដើរតាមការដឹកនាំរបស់ព្រះយេស៊ូវ ដោយជំនួយនៃព្រះវិញ្ញាណ និង មានការកាត់ខ្លាចព្រះនៅក្នុងគ្រប់ទាំងការងារនៅក្នុងព័ន្ធកិច្ចរបស់យើង ការសម្រេចចិត្ត និង គ្រប់ផ្នែកទាំងអស់ នៃជីវិតរបស់យើង។

៣ ផ្តល់កិត្តិយស & យកចិត្តទុកដាក់ថែរក្សាទៅកាន់បុគ្គលិក:

ព្រះអង្គបានត្រាស់ហៅយើងទាំងអស់គ្នា អោយស្រលាញ់ និង អោយតំលៃគ្នាទៅវិញទៅមកជាមួយនឹងបំណងចិត្តចង់អោយបុគ្គលិករបស់យើងទាំងអស់គ្នាមានភាពចម្រើនឡើង មិនគ្រាន់តែមានការរស់រានប៉ុណ្ណោះទេ។

៥ ធ្វើជាមជ្ឈមណ្ឌលធនធានសំរាប់តំបន់ និង ប្រទេសជុំវិញ:

ព្រះអង្គបានត្រាស់ហៅយើង ក្នុងការនាំព្រះពរទ្រង់ទៅកាន់តំបន់អាស៊ីអាគ្នេយ៍នេះ តាមរយៈការបំពាក់បំប៉ន និង ការបញ្ជូនចេញ ហើយគន្លឹះសំខាន់សំរាប់ការនេះ គឺជាការបន្តបញ្ជូនអ្នកត្រួសត្រាយកិច្ចការថ្មី នៅក្នុងបាត់ដំបង ក្នុងតំបន់ជុំវិញប្រទេស និង ប្រទេសជុំវិញផងដែរ។

២ ក្រុមគ្រួសារតែមួយជាមួយ :

ព្រះអង្គបានត្រាស់ហៅយើង អោយដាក់អទិភាពទៅកាន់ការរស់នៅជាមួយគ្នាជាគ្រួសារតែមួយ ក្នុងនាមជាសហគមន៍អន្តរជាតិ ជាមួយនឹងការផ្តល់កិត្តិយសទៅកាន់វប្បធម៌ខ្មែរ។ ការនេះមានន័យថាយើងនឹងមានការជួបជុំគ្នា ថ្វាយបង្គំព្រះអង្គជាមួយគ្នា ហើយស្វែងរកព្រះវត្តមានទ្រង់ជាមួយគ្នា បរិភោគជាមួយគ្នា មានភាពកាន់កាប់ជាមួយគ្នា និង មានភាពសប្បុរសជាមួយគ្នានៅក្នុងគ្រប់ទាំងព័ន្ធកិច្ចរបស់យើង។

៤ លើកស្ទួយ និង បញ្ជូនជនជាតិខ្មែរចេញទៅបេសកកម្ម:

ព្រះអង្គបានត្រាស់ហៅយើងអោយគាំទ្រទៅកាន់អំណោយទានរបស់ជនជាតិខ្មែរ ហើយយើងប្តេជ្ញាចិត្តក្នុងការបំពាក់បំប៉នបញ្ជូនចេញ និង ឈរជាមួយបេសកជន ជនជាតិខ្មែរទាំងនៅក្នុងស្រុកខ្មែរ និង ប្រទេសផ្សេងៗផងដែរ។

បណ្តុះបណ្តាល

ព័ន្ធកិច្ចបណ្តុះបណ្តាល

សាលាបណ្តុះបណ្តាលភាពជាដឹកនាំស្ប DTS



សាលាបេសកកម្ម (SOM)



សាលាបណ្តុះបណ្តាលភាពជាដឹកនាំស្បអាស៊ាន ASEAN DTS



សាលាអភិវឌ្ឍន៍សំរាប់ព័ន្ធកិច្ច (SOMD)



សាលាសិក្សាព្រះគម្ពីរ (SBS)



សាលាទីតុល្យ





សាលាបណ្តុះបណ្តាលភាពជាសិស្ស (DTS)

ស

សេចក្តីសង្ខេប

ក្នុងរយៈពេល ១៥ខែ កន្លងមកយើងបានដំណើរការសាលា របស់យើងចំនួន៣ដង ដែលមានសិស្សប្រហែល ៥០នាក់បាន ចូលរួម។ ហើយយើងទាំងអស់គ្នាក៏មានឯកសិទ្ធិក្នុងការធ្វើជា ម្ចាស់ផ្ទះសំរាប់ DTS អាស៊ាន ឆ្នាំ២០១៦។

នៅក្នុងកំឡុងពេលនោះយើងបានបញ្ជូនក្រុមបេសកកម្មទៅកាន់ កន្លែងផ្សេងៗនៅក្នុងប្រទេសកម្ពុជា ដើម្បីនាំសេចក្តីសង្ឃឹម សេចក្តីស្រឡាញ់ និង ដំណឹងល្អរបស់ព្រះយេស៊ូវ។ ហើយលើស ពីនេះក្រុមទាំងនោះក៏បាន ធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗ ដូចជា ប្រទេសចិន ភូមា ថៃ វៀតណាម និង ម៉ុងហ្គោលី។

ច

ចំនុចល្អដែលកើតឡើង

- យើងបន្តក្នុងការបណ្តុះបណ្តាល អ្នកដឹកនាំ យុវជនយុវនារីខ្មែរ ក្នុងការធ្វើជាអ្នកដឹកនាំ ក្នុងស្រុក ហើយការដែលយើងឃើញពួកគាត់បំរើព្រះអង្គ នៅក្នុងព័ន្ធកិច្ចពេញពេល និង បេសកកម្ម គឺពិតជាលើកទឹកចិត្តយ៉ាងខ្លាំង។
- យើងមាន DTS អាស៊ាន ដែលមាន សាលា១០ ផ្សេងៗដែលមកពីទីកន្លែង និង ប្រទេសផ្សេងៗ ដូចជាមកពី កម្ពុជា វៀតណាម ថៃ សិង្ហបុរី ភូមា ខូណហាវ៉ៃ បានចូលរួមជាមួយគ្នា ដែលមានចំនួន សិស្ស និង បុគ្គលិកចំនួន ១៧០នាក់។ (សូមមើលនៅទំព័របន្ទាប់អំពី ចំនុចល្អដែលបានកើតឡើងនៅ DTS អាស៊ាន)
- យើងឃើញមានជីវិត របស់មនុស្សជាច្រើនបាន ទទួលការផ្លាស់ប្តូរ ហើយព្រះអង្គបន្តបង្ហាញ ពីអង្គទ្រង់ ថាទ្រង់ជាព្រះ ដែលផ្គត់ផ្គង់សំរាប់ គ្រប់ទាំងតម្រូវការរបស់យើង។
- នៅពេលដែលយើងមាន DTS អាស៊ាន យើងក៏បានមានសិទ្ធិសាលា ប្រជាជាតិទៅ ប្រជាជាតិ (Nations2Nations) ជាលើកទី៣ ដែលមានអ្នកចូលរួមជាង ២០០នាក់ មកពីបណ្តាញប្រទេស។ យើងបានទៅកាន់ សាកលវិទ្យាល័យផ្សេងៗ ហើយសំដែង ពីការអបអរសាទរវប្បធម៌ហើយ បញ្ចប់ជា មួយ នឹងព្រឹត្តិការណ៍ផ្សាយដំណឹងល្អ ទៅកាន់ សិស្សនិស្សិតនៅទីនោះ។
- យើងកំពុងបញ្ជូនជនជាតិខ្មែរ ចេញទៅ បេសកកម្មទាំងនៅក្នុងស្រុកខ្មែរ និង ប្រទេស ផ្សេងៗ!
- តាមរយៈបេសកកម្ម របស់យើងមានមនុស្ស រាប់រយនាក់បានឮដំណឹងល្អ ហើយមាន មនុស្សជាច្រើនបាន សំរេចចិត្តទទួលជឿ ព្រះអង្គ និង ដើរតាមទ្រង់ ហើយបាន ឃើញព្រះអង្គបាននាំការ ព្យាបាលជាច្រើន មនុស្សដែល មានជំងឺ។



ម

ទីបន្ទាល់

"មានថ្ងៃមួយយើងបានចេញទៅក្រៅ ហើយបានជួបបុរសម្នាក់ដែលកំពុងលក់ប៉េងប៉ោង យើងបានចំនាយពេលជាមួយនឹង គាត់ប្រហែលជាមួយម៉ោង ហើយយើងបានប្រាប់គាត់អំពីព្រះយេស៊ូវ ហើយគាត់បានចែកចាយពីជីវិតរបស់គាត់។បន្ទាប់មក យើងបានសុំអធិស្ឋានសំរាប់គាត់ ហើយគាត់និយាយថាគាត់មិនមែនគ្រាន់តែចង់បានការអធិស្ឋានប៉ុណ្ណោះទេ ប៉ុន្តែគាត់ចង់ ទទួលជឿព្រះអង្គ ហើយចាប់ផ្តើមទៅព្រះវិហារទៀតផង។ ព្រះអង្គកំពុងធ្វើការនៅក្នុងតំបន់អាស៊ីនេះ ហើយកំពុងនាំមនុស្ស មកជឿលើទ្រង់"- ជាវា ជាអ្នកដឹកនាំសាលា DTS





សាលាបណ្តុះបណ្តាលភាពជាសិស្សអាស៊ាន (ASEAN DTS)

ស សេចក្តីសង្ខេប

"លើកស្ទួយអោយមានអ្នកត្រូវសម្រាប់វាយវាង ជំនាន់ថ្មី នៅក្នុងបណ្តាប្រទេសអាស៊ាន។" នេះគឺជានិមិត្តរូបដែលព្រះអង្គបានប្រទានមកកាន់យើងទាំងអស់គ្នាជាសាលាទាំង ១០ ដែលបានចូលរួមជាមួយគ្នា ហើយយើងមានការប្តេជ្ញាចិត្តសហការគ្នាក្នុងការស្តាប់បង្គាប់ព្រះបន្ទូលព្រះ។ យើងមានសាលា ៣ មកពីប្រទេស ថៃ, ២ មកពី វៀតណាម ១ មកពី កម្ពុជា និង ១ មកពី ភូមា ១ មកពី សិង្ហបុរី និង ១ មកពី ខូឡា ដែលមានមនុស្សសរុបទាំងអស់ចំនួន ១៧០នាក់។

សាលា DTS និមួយៗមានការចាប់ផ្តើមនៅទីតាំងរបស់ពួកគេនៅក្នុងខែមករាប៉ុន្តែ យើងមានការចាប់ផ្តើម ដោយមានការផ្តោតទៅលើចំនុចតែមួយហើយដោយ សារការនេះយើងគឺជា សាលាមួយដែលមានទីតាំងនៅកន្លែងផ្សេងៗ។ នៅក្នុងពេលវេលានេះ យើងមានពេលវេលា អធិស្ឋាន ជាមួយគ្នារៀងរាល់សប្តាហ៍ដែលជាពេលវេលា យើងផ្សារផ្គាប់ជាមួយសាលាផ្សេងទៀតដើម្បីអធិស្ឋានសំរាប់ប្រទេសផ្សេងៗនៅក្នុងបណ្តាប្រទេសអាស៊ានតាមរយៈពេលអ៊ិនធើណែត (Skype) ដើម្បី សាងសង់ទំនាក់ទំនងជាមួយគ្នា។ ហើយនៅចុងបញ្ចប់នៃខែ កុម្ភៈ សាលាទាំង ១០ បានចំនាយពេលវេលាជាមួយគ្នាសំរាប់ពេលវេលាសេសសល់ក្នុង DTS ។ យើងបានចំនាយពេល២សប្តាហ៍រៀនជាមួយគ្នាៗដ៏អស្ចារ្យ ដែលមកពីទូទាំងសកលលោក។ បន្ទាប់មកយើងបាន ចេញទៅបេសកកម្មរយៈពេលខ្លី ២សប្តាហ៍ ហើយឃើញព្រះអង្គធ្វើការអស្ចារ្យ នៅក្នុងប្រទេស កម្ពុជា និង ថៃ។ បន្ទាប់មកយើងបានត្រលប់មកវិញចំនាយពេលរៀនជាមួយគ្នា ២សប្តាហ៍ ទៀតរាប់បញ្ចូលទាំងសិក្ខាសាលា ប្រជាជាតិទៅប្រជាជាតិ (Nations2Nations) ហើយយើងក៏បានចេញទៅ ធ្វើបេសកកម្មរយៈពេល ២ខែ។ ហើយជាចុងបញ្ចប់យើងបានត្រលប់មកវិញ ចំនាយពេល១សប្តាហ៍ចុងក្រោយជាមួយគ្នាមុនពេលដែល យើងត្រលប់ទៅ កាន់ទីតាំងរៀនខ្លួនរបស់យើងសំរាប់ការទទួលសញ្ញាបត្រ។

ហេតុអ្វីបានជាយើងមាន អាស៊ាន DTS ?

តំបន់សេដ្ឋកិច្ចអាស៊ាន គឺជាបណ្តាប្រទេសចំនួន១០ ដែលមានកិច្ចព្រមព្រៀងក្នុងការជួញដូរជំនួញជាមួយគ្នា ហើយការនេះគឺជាការឆ្ពោះក្លាយជាតំបន់គ្មានព្រំដែន។ ការ នេះបង្កើតអោយមានឱកាសជាច្រើនសំរាប់ ចលនាបេសកកម្ម សំរាប់ជនជាតិអាស៊ីនៅក្នុងតំបន់អាស៊ី ប៉ុន្តែការនេះក៏បើកអោយមាន ភាពពុករលួយ ការជួញដូរគ្រឿងញៀន ការជួញដូរផ្លូវភេទ និង ការជួញដូរមនុស្សច្រើនថែមទៀតផងដែរ។ ក្នុងរយៈពេល ៤ ទៅ៥ឆ្នាំមកនេះ វាយវាងនៅក្នុងបណ្តាប្រទេសអាស៊ាន បានចាប់ផ្តើមធ្វើការអធិស្ឋានសរុបព្រះអង្គ ថាតើការអ្វីដែលទ្រង់ចង់អោយយើងធ្វើដើម្បីនាំការ ផ្លាស់ប្តូរ ទៅកាន់បណ្តាប្រទេសអាស៊ានសំរាប់ជាសិរីលទៅកាន់ទ្រង់។ តាមរយៈពេលវេលានៃការស្វែងរកព្រះអង្គ ទ្រង់ចាប់ផ្តើមប្រទាននិមិត្តមកកាន់យើង ដែលជាអាស៊ាន DTS ។



ចំណុចដែលកើតឡើង

- យើងមានក្រុមដែលបានចេញទៅ ដើម្បីទៅចាប់ផ្តើមព័ន្ធកិច្ចថ្មី នៅដោយប៉ែកប៉ៃលិន សំរាប់រយៈពេលយូរអង្វែងហើយពួកគាត់ជាផលផ្លែចេញពីសាលា DTS អាស៊ានរបស់យើង។
- យើងឃើញពីការសហការយ៉ាងអស្ចារ្យរវាងទីតាំង វាយវាងនៅក្នុងបណ្តាប្រទេសផ្សេងៗ ដើម្បីឃើញនិមិត្តរបស់ព្រះអង្គកើតឡើង។
- យើងបានបញ្ជូនជូនកុមារបេសកកម្មចេញទៅហើយបានឃើញផលផ្លែជាច្រើន នៅក្នុងបណ្តាប្រទេសអាស៊ាន ដែលយើងបានបញ្ជូនចេញទៅ។
- យើងឃើញមាន ជនជាតិអាស៊ីជាច្រើនបានទទួលការត្រាស់ហៅ អោយចេញទៅបេសកកម្ម បានមករួមគ្នាតែមួយដើម្បីលើកទឹកចិត្តទៅវិញទៅមក ក្នុងការត្រាស់ហៅ របស់ពួកគេជាបេសកកជននាំដំណឹងល្អទៅកាន់មនុស្ស។

ទីបន្ទាល់

"នៅក្នុង DTS អាស៊ានព្រះអង្គបានជួយខ្ញុំ និង DTS ភូមាទាំងអស់អោយបានមើលឃើញថាគ្មានអ្វីដែលព្រះអង្គមិនអាចធ្វើ បាននោះទេ។ ព្រះអង្គអាចប្រើប្រាស់យើងជាជនជាតិភូមា អោយធ្វើជាបេសកជននៅក្នុងប្រទេសផ្សេងៗ ហើយព្រះអង្គបាន បញ្ចុះចិត្តខ្ញុំអោយមានចិត្តស្រលាញ់ទៅកាន់ប្រជាជាតិផ្សេងៗកាន់តែខ្លាំង។" - លោក ភីលីព ម៉ុង មកពីវាយវាងភូមា





សាលាព្រះគម្ពីរ SBS

ស

សេចក្តីសង្ខេប

នៅក្នុងឆ្នាំ ២០១៥-០៦ យើងបានប្រគល់សញ្ញាបត្រទៅកាន់សិស្ស ៨នាក់ ដែលមានចិត្តស្រឡាញ់ច្រើនជាងមុនទៅកាន់ព្រះ អង្គ និង ព្រះបន្ទូលទ្រង់ ហើយ ៥នាក់ក្នុងចំណោមសិស្សទាំងអស់នោះបានបន្តការសិក្សារបស់ពួកគាត់នៅក្នុងសាលាទីតុស។ ហើយយើងមាន ការលំបាកក្នុងការលាទៅកាន់បុគ្គលិក៥នាក់របស់យើង ហើយ២នាក់ក្នុងចំណោមពួកគាត់គឺជាអ្នកដឹកនាំសាលា ប៉ុន្តែយើងក៏បានរកឃើញអ្នកដឹកនាំថ្មីផងដែរសំរាប់សាលានេះ ហើយចាប់ផ្តើមសាលាថ្មីដែលមានសិស្សខ្មែរ ១០នាក់ និង សិស្ស អន្តរជាតិ ៦នាក់។

ច

ចំណុចដែលកើតឡើង

- យើងបានឃើញផលផ្លែចេញពីសាលា មុនរបស់យើង ដែលមានសិស្ស ៣នាក់ ក្នុង ចំណោម ៨នាក់នោះបាន ត្រលប់មកធ្វើជា បុគ្គលិកជាមួយយើងនៅក្នុងសាលាព្រះគម្ពីរ SBS នេះ។
- យើងបានអបអរសាទរពិធីអាពាហ៍ ពិពាហ៍ របស់បុគ្គលិកយើង គឺលោករតនា បានរៀបការ ជាមួយនឹង កញ្ញាសុភ័ណ ហើយយើង ក៏បាន អបអរសាទរលោកប៉ុក ដែលជាអ្នកដឹកនាំ សាលាព្រះគម្ពីរនេះ បានក្លាយជាឪពុកកូន ស្រី របស់គាត់ ឈ្មោះថាសន្យា។
- ពួកយើងពិតជាមានការរំភើបយ៉ាងខ្លាំង ក្នុង ការផ្លាស់ប្តូរទីតាំងថ្នាក់រៀនរបស់ យើង ទៅក្នុងទីស្នាក់ការថ្មី ហើយបញ្ចប់ការសិក្សា របស់ពួកយើងនៅទីនោះ។
- ពួកយើងពិតជាមានការរំភើបក្នុងការបញ្ចូ នបុគ្គលិកយុវអង្គ របស់យើង ឱម និង ប៊ូរបស់គាត់ យុកា ទៅត្រួសត្រាស់ចាប់ ផ្តើមព័ន្ធកិច្ចនៅក្នុងប្រទេសមួយ ដែលបិទ មិនអោយផ្សាយដំណឹងល្អ។
- ពួកយើងមានការលំបាកក្នុងការនិយាយ លាទៅកាន់បុគ្គលិករបស់យើង ប៉ុន្តែយើង ពិតជាមានការរំភើបក្នុងការមាន លោក អាឡិច ក្នុងនាមជាអ្នកដឹកនាំជាមួយ លោក ប៉ុក ហើយ ក៏មាន កញ្ញាសុភាព កញ្ញា សៅលីន និង លោក ឈេងហាក់ ធ្វើជាបុគ្គលិកនៅក្នុងឆ្នាំ ២០១៦/១៧។



ទ

ទីបន្ទាល់

"សាលាព្រះគម្ពីរ SBS មិនងាយស្រួលក្នុងការសិក្សានោះទេ ប៉ុន្តែមូលហេតុ ដែលខ្ញុំពេញចិត្តក្នុងការសិក្សានៅ ក្នុងសាលានេះគឺជាការ ដែលយើងទទួលបានការបង្រៀនអោយសិក្សាស៊ីជម្រៅ ទៅក្នុងបរិបទដើមនៃសៀវភៅនិមួយៗ ហើយអនុវត្តចំនុចដែលយើងរៀនបាន ព្រះគម្ពីរគឺជាគ្រឹះរឹងមាំនៅក្នុងជីវិត។ ខ្ញុំជឿថាសាលាព្រះគម្ពីរ SBS គឺជាចំណុចចាប់ផ្តើម នៃអ្វីដែលខ្ញុំនឹងធ្វើនៅថ្ងៃអនាគត។ សាលាព្រះគម្ពីរ SBS បង្រៀនខ្ញុំអោយចូលជ្រៅក្នុងការសិក្សាព្រះគម្ពីរ ហើយមានភាពស្និទ្ធ ស្នាលជាមួយព្រះសំរាប់ជីវិតខ្ញុំទាំងមូល។" - និត (និស្សិតសាលាព្រះគម្ពីរ SBS)





សាលាបេសកកម្ម (SOM)

ស សេចក្តីសង្ខេប

ក្នុងឆ្នាំ ២០១៦ សាកលវិទ្យាល័យអន្តរជាតិនៃប្រជាជាតិ (យូ អូហ្វ អិន) នៃបាត់ដំបងបានចាប់ផ្តើមសាលាថ្មីដំបូងបំផុតហើយសាលានោះមានឈ្មោះថា **សាលាបេសកកម្ម!** ដែលមានសិស្សចូលរួមជាមួយគ្នា ដើម្បីស្វែងរកព្រះ និង ទទួលការហ្វឹកហ្វឺន ដើម្បីត្រៀមខ្លួនសំរាប់បេសកកម្មយូរអង្វែង។

សាលាបេសកកម្ម (SOM) គឺជាសាលាដែលមានការផ្តោតទៅលើការអនុវត្តន៍។ ក្នុងកំឡុងពេលសាលា សិស្សមានឱកាសអនុវត្តការផ្សាយដំណឹងល្អ និង ដាំដុះក្រុមជំនុំ នៅក្នុងសហគមន៍ដែលមិនទាន់បានឮពីដំណឹងល្អរបស់ព្រះនៅក្នុងខេត្តបាត់ដំបងនេះ! នៅក្នុងកំឡុងពេលពីខែ កញ្ញា ដល់ ខែ ធ្នូ នៃសាលារបស់យើងសិស្សបានផ្សាយដំណឹងល្អទៅកាន់មនុស្សប្រហែលជា ៣០០នាក់។ ក្រុម កោលិកា ៤ក្រុម ត្រូវបានចាប់ផ្តើមឡើងហើយមានអ្នកជឿថ្មីដែលបានទទួលការបណ្តុះបណ្តាលតាមតាមរយៈនិស្សិតសាលាបេសកកម្មរបស់យើងតែងម្តង។

នៅក្នុងកំឡុងពេលថ្នាក់រៀនរបស់យើង យើងបានធ្វើការសិក្សាទៅលើប្រធានបទផ្សេងៗដូចជាការដាំដុះក្រុមជំនុំ ការត្រួសត្រាយ ការអភិវឌ្ឍន៍សហគមន៍ ទស្សនៈវិស័យ ជំនឿ និង ថវិកាការធ្វើការជាមួយនិងវប្បធម៌ចម្រុះ ការថែរក្សាទៅកាន់សមាជិកនិងការធ្វើសង្គ្រាមខាងវិញ្ញាណ។ យើងបានចំនាយពេលជាច្រើនក្នុងការសិក្សាពីរបៀបនៃការឈោងចាប់ទៅកាន់មនុស្សផ្សេងៗដែលមានទស្សនៈវិស័យផ្សេងៗ និង សិក្សាពីរបៀបណាដែលយើងអាចដើរតាមគំរូរបស់ព្រះយេស៊ូវ ដែលទ្រង់ជាបេសកជនដ៏ល្អខ្ពង់ខ្ពស់ជាងគេបង្អស់។ ព្រះយេស៊ូវបានបន្ទាបអង្គទ្រង់ហើយក្លាយជាម្នាក់ដែលរៀន ដោយការដែលទ្រង់អនុញ្ញាតអោយព្រះបិតា ដាក់អង្គទ្រង់ផ្ទាល់ក្នុងភាពមិនសុខស្រួល វប្បធម៌ និង ភាសារបស់មនុស្ស។

ការទាំងនេះគឺដើម្បីនាំការឈោងចាប់ទៅកាន់ មនុស្សបាត់ដំបងដែលមិនទាន់ស្គាល់ព្រះអង្គ គ្រប់ទាំងមនុស្ស គ្រប់កន្លែង គ្រប់តំបន់។
(លូកា ១៩:១០).



ច ចំណុចល្អដែលកើតឡើង

- យើងមានសិស្សចំនួន ១៤នាក់ ដែលមកពីប្រាំប្រទេសផ្សេងពីគ្នា មានដូចជាកម្ពុជា ឥណ្ឌា ភីលីពីន បារាំង និង អាមេរិច។
- មានក្រុមកោលិកា ៤ បានចាប់ផ្តើមឡើង
- នៅក្នុងរយៈពេល ៣ខែ សិស្សនិស្សិតរបស់យើងបានចែកចាយដំណឹងល្អ ជាមួយមនុស្សប្រហែលជា ៣០០នាក់ ដែលរស់នៅក្នុងសហគមន៍ នៃខេត្តបាត់ដំបងនេះ។
- យើងមានក្រុម ទៅចាប់ផ្តើមព័ន្ធកិច្ចថ្មីនៅទីតាំងថ្មី ៣កន្លែង :
 - ខេត្តប៉ៃលិន ប្រទេសកម្ពុជា
 - ខេត្តព្រះវិហារ ប្រទេសកម្ពុជា
 - ប៉ាក់សេ ប្រទេសឡាវ

ទ ទីបន្ទាល់

" សាលា SOM បានបំពាក់បំប៉នខ្ញុំអោយបំរើព្រះអង្គក្នុងនាមជាអ្នកចម្បាំងរបស់ទ្រង់ ហើយចូលរួមជាមួយមហាបេសកកម្មរបស់ទ្រង់ដើម្បីច្បាំងនៅក្នុងវាលបេសកកម្មយូរអង្វែងនៅក្នុងប្រជាជាតិផ្សេងៗ" - ឌីម ឌីម និង ស្វាមីរបស់គាត់ យូកា គឺជាបេសកជនដែលកំពុងទទួលការបញ្ជូនចេញទៅធ្វើការត្រួសត្រាយព័ន្ធកិច្ចថ្មី នៅក្នុងប្រទេសមួយដែលបិទមិនអោយផ្សាយដំណឹងល្អ នៅក្នុងឆ្នាំ ២០១៧នេះ។





សាលាអភិវឌ្ឍសំរាប់ព័ន្ធកិច្ច (SOMD)

ស

សេចក្តីសង្ខេប

យើងមានដំណើរការសាលានេះនៅបាត់ដំបង ២ដងក្នុងមួយឆ្នាំ យើងដំណើរការសាលាមួយនៅក្នុងខែ មករា និង សាលាមួយទៀតនៅខែ កក្កដា។ នេះគឺជាសាលាដែលមានការហ្វឹកហ្វឺនរយៈពេល ៦ខែ។ យ៉ាងណាមិញ នៅក្នុងឆ្នាំនេះយើងបានដំណើរការដែលធំជាងគេបំផុតដែលយើងធ្លាប់មាន ព្រោះយើងបានដំណើរការសាលានេះនៅព្រំទីតាំងផ្សេងៗ ដូចជា ប៉ោយប៉ែត ប៉ៃលិន និង បាត់ដំបង។

ប៉ៃលិន និង ប៉ោយប៉ែតគឺជាទីតាំង ២ ដែលយើងមានការផ្តោតទៅលើសំរាប់ការធ្វើព័ន្ធកិច្ច។ ហើយសាលាបានមានដំណើរការយ៉ាងល្អជោគជ័យ។ យើងមានចិត្តក្នុងការឈរជាមួយនឹងអ្នកដែលជាដុះធ្វើការគ្រួសារយព័ន្ធកិច្ច នៅក្នុងទីតាំងទាំងនេះ ហើយចង់បន្តសាងសង់ទំនាក់ទំនងជាមួយពួកគាត់ទាំងអស់ ដើម្បីបន្តចូលរួមបម្រើព្រះអង្គយូរអង្វែងជាមួយគ្នា នៅស្រុកខ្មែរ។ ពួក យើងចង់ធ្វើជា"បងប្រុស"ទៅកាន់ពួកគាត់ក្នុងការដែលពួកគាត់ធ្វើការចាប់ផ្តើមព័ន្ធកិច្ចនៅទីតាំងថ្មី។

ច

ចំណុចល្អដែលកើតឡើង

- យើងមានសិស្ស ១៩នាក់ បានចូលរួមជាមួយយើងនៅក្នុងខែមករា និង មានសិស្ស ១៨នាក់ បានចូលរួមជាមួយយើងនៅក្នុងខែ កក្កដា។ អ្វីដែលអស្ចារ្យបានកើតឡើងនោះគឺថា ៨០% នៃសិស្សបានសិក្សាជាមួយយើងបានប្តេជ្ញាចិត្តក្នុងការបម្រើព្រះយេស៊ូវរយៈពេលយូរអង្វែងនៅក្នុងប្រទេសកម្ពុជា។ យើងបានសិក្សាចំនុចយ៉ាងសំខាន់ ហើយចំនុចសំខាន់នោះគឺជាការដែលយើងរៀន និង រស់នៅជាមួយគ្នា ដើម្បីអោយកាន់តែមានលក្ខណៈដូចជាព្រះយេស៊ូវ។ ពួកយើងព្យាយាមក្នុងការបង្កើតអោយមានបរិយាកាស ដូចជាគ្រួសារដោយសារតែ យើងជឿថាយើងត្រូវការគ្នាទៅវិញទៅមករយៈពេលយូរអង្វែង។ ព្រះអង្គជាព្រះយ៉ាងស្មោះត្រង់ហើយទ្រង់បានបង្ហាញ ការនេះមកកាន់យើងទាំងអស់ក្នុងរបៀបជាច្រើន។ ព្រះអង្គបាននាំយើងទាំងអស់គ្នា អោយមកជួបជុំគ្នា ដើម្បីអោយយើងរៀនពីគ្នាទៅវិញទៅមកហើយដាក់វប្បធម៌ និង ទស្សនៈរបស់ខ្លួនយើងចុះ ដើម្បីជ្រើសរើសយកការរស់នៅទៅតាមទស្សនៈ និង វប្បធម៌របស់ទ្រង់វិញ។ ពួកយើងបានមកដល់ចំនុចមួយដែលយើងជឿថាយើងត្រូវរស់នៅដើម្បីគាំទ្រ និងជំរុញគ្នាទៅវិញទៅមក អោយរស់នៅដូចជាព្រះយេស៊ូវ ជំនួញអោយការព្យាយាមធ្វើជាអ្នកធំក្នុងចំណោមអ្នកជុំវិញខ្លួនយើង។ ព្រះអង្គពិតជាបានបន្ទាប ចិត្តរបស់យើងទាំងអស់គ្នា ដល់ចំនុចមួយដែលយើងពិតជាទទួលស្គាល់ថាព្រះយេស៊ូវជាស្តេចដែលគង់នៅលើបល្ល័ង្កចិត្តរបស់យើង ហើយគោលដៅរបស់យើងគឺចង់អោយព្រះយេស៊ូវទទួលបានសិរីល្អ។

ទ

ទីបន្ទាល់

ចេតគឺជានិស្សិតម្នាក់ ដែលទើបតែបានសញ្ញាប័ត្របញ្ចប់ការសិក្សារបស់គាត់នៅសាលា SOMD ក្នុងខែមុន។ គាត់បានទទួលការលូតលាស់យ៉ាងខ្លាំងបន្ទាប់ពីគាត់បានសំរេចចិត្តមករៀន សាលា SOMD បន្ទាប់ពីការដែលបញ្ចប់ការសិក្សារបស់គាត់នៅក្នុងសាលា DTS។ នៅក្នុងរយៈពេលដែលគាត់បានរៀនសាលា SOMD ព្រះអង្គពិតជាប្រឈមមុខជំរុញគាត់អោយមានភាពម្ចាស់ការទៅកាន់ការលូតលាស់ខាងវិជ្ជាណាមួយរបស់គាត់។ ហើយការដែលលើសពីនេះទៅទៀតគាត់បានរៀន និង មានការរីកចំរើនជាមួយនឹងការនិយាយភាសាអង់គ្លេសរបស់ជាមួយគាត់មិត្តភក្តិអន្តរជាតិរបស់គាត់។ ក្នុងពេលដែលគាត់នៅក្នុង SOMD គាត់មាននិមិត្ត ក្នុងការធ្វើការជាមួយកុមារ និង យុវជន ហើយគាត់បានមានឱកាសធ្វើការជាមួយកុមារនៅផ្ទះជីវិត (ព័ន្ធកិច្ចដែលយើងធ្វើការ ជាមួយកុមារងាយរងគ្រោះ ដែលយើងមាននៅក្នុងខេត្តបាត់ដំបងនេះ) ហើយលើសពីនេះគាត់បានធ្វើការជាមួយនឹងព័ន្ធកិច្ច និស្សិត ដែលជាព័ន្ធកិច្ចរបស់យើងមានដើម្បីធ្វើការឈោងចាប់ទៅកាន់និស្សិតសាកលវិទ្យាល័យ។ ចេតពិតជាមានចិត្តអរព្រះគុណព្រះអង្គយ៉ាងខ្លាំង ដែលគាត់បានមានឱកាសក្នុងការចូលរួមជាមួយនឹងព័ន្ធកិច្ចដែលគាត់មានចិត្តឆេះឆ្ងល់ក្នុងការធ្វើ។





សាលាទីតុស

ស

សេចក្តីសង្ខេប

នៅក្នុងឆ្នាំ ២០១៦នេះ ក្រុមសាលាទីតុសរបស់យើងបានសំរេចគោលដៅចំបង២។ យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសាលាព្រះគម្ពីរ បេតិកភណ្ឌ ហើយពួកគាត់បន្តក្នុងការទុកចិត្តយើងយ៉ាងខ្លាំងមកកាន់ពួកយើងនិងមានចិត្តអរព្រះគុណព្រះអង្គសំរាប់ការបង្រៀនរបស់ពួកយើងទៅកាន់សាលារបស់ពួកគាត់។ យើងនៅតែមានទំនាក់ទំនងជាមួយនឹងសិស្សនិស្សិត ទាំងនោះ ហើយតាមរយៈទំនាក់ទំនងទាំងនោះយើងអាចជួយឈរ

ជាមួយនឹងពួកគាត់ និង លើកទឹកចិត្តពួកគាត់ក្នុងការបន្តសិក្សានិង ផ្ដោតភ្នែករបស់ពួកគាត់ទៅកាន់ព្រះយេស៊ូវ។ ហើយនៅក្នុងខែមករាដល់ខែឧសភា យើងមានឱកាសធ្វើសិក្ខាសាលា២កន្លែងមួយនៅក្នុងក្រុមជំនុំមួយក្នុងខេត្តកំពង់ធំ ហើយមួយទៀតនៅក្នុងខេត្តកំពង់ស្ពឺ។ យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងគ្រូគ្រូនៅក្នុងតំបន់ ហើយជាលទ្ធផលពួកគាត់បានអញ្ជើញពួកយើងអោយមកម្តងទៀតនៅពេលឆ្នាំក្រោយ។

ច

ចំណុចល្អដែលកើតឡើង

- ចាប់ពីខែ កក្កដា ដល់ខែ កញ្ញា យើងមានសិស្ស៦នាក់ ដែលបានចូលរួមជាមួយយើងនៅក្នុងសាលាទីតុសរបស់យើង ហើយពួកយើងបានចេញទៅបេសកកម្មបង្រៀន នៅ៦កន្លែង ក្នុងប្រទេសកម្ពុជា និង ៣ កន្លែងទៀតក្នុងប្រទេសភីលីពីន។ នៅក្នុងក្រុមជំនុំទាំងនេះយើងឃើញថា មនុស្សជាច្រើនស្រេកឃ្លានចង់បានព្រះបន្ទូលរបស់ព្រះ ហើយក៏ឃើញផងដែរពីតម្រូវការរបស់គ្រូគ្រូម្ចាស់ និង អ្នកដឹកនាំ ដែលពួកគាត់មិនសូវមានឱកាសទទួលបានការហ្វឹកហ្វឺននោះឡើយ។ តម្រូវការទាំងនេះបានជម្រុញយើងយ៉ាងខ្លាំងអោយយើងបន្តសកម្មភាពការងាររបស់យើង ជាមួយការថែរក្សា និង ចែកចាយព្រះបន្ទូលរបស់ព្រះ។



ទ

ទីបន្ទាល់

"ព្រះអម្ចាស់ដ៏ធំមហិមារបស់យើង បានប្រទានឱកាសមកខ្ញុំ ក្នុងការចែកចាយព្រះបន្ទូលទ្រង់ទៅកាន់ចៅហ្វាយស្រុកខេត្តរតនៈគិរី។ ហើយលើសពីនេះទៅទៀតលោកចៅហ្វាយស្រុក ពិតជាវិភាយក្នុងការស្តាប់ព្រះបន្ទូលរបស់ ដែលធ្វើអោយគាត់បដិសេធការរំខានពីបុគ្គលិករបស់គាត់នៅពេលដែលគាត់ស្តាប់ព្រះបន្ទូលរបស់ព្រះ។"

- លោក ស៊ីថុល (បុគ្គលិក សាលាទីតុស)



ផ្សាយដំណឹងល្អ

ព័ន្ធកិច្ចផ្សាយដំណឹងល្អ

សាលាមត្តេយ្យពន្លឺ



ព័ន្ធកិច្ចសំឡេងថ្មី



ព័ន្ធកិច្ចសាកលវិទ្យាល័យ



ព្រះវិហារពន្លឺសហគមន៍



មជ្ឈមណ្ឌលអភិវឌ្ឍយុវជន



ក្លឹបហាត់ប្រាណ BTB





សាលាមត្តេយ្យពន្លឺសហគមន៍បាត់ដំបង

ស

សេចក្តីសង្ខេប

សាលាមត្តេយ្យពន្លឺសហគមន៍បាត់ដំបង បានសម្ពោធឡើងនៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៥។ បន្ទាប់ពីរយៈពេលជាច្រើនខែនៃការរៀបចំផែនការ និង អធិស្ឋាន ហើយចំណាយពេលជាច្រើនសប្តាហ៍ក្នុងការរៀបចំការផ្សេងៗ ទីបំផុតផ្ទះសាលារបស់យើងបានបើកឡើង ហើយសំលេងក្មេងតូចៗជាច្រើន បានឮលាន់រំពងនៅសាលារបស់យើង។ នៅក្នុងឆ្នាំដំបូងយើងមានសិស្សមធ្យមចំនួន ១៥នាក់ ហើយសិស្សភាគច្រើនគឺជាសិស្សល្អ ហើយការនេះគឺជាកសិទ្ធិសំរាប់យើងខ្ញុំជាគ្រូរបស់ពួកគាត់ ក្នុងការឃើញពួកគាត់លូតលាស់ពីកូនក្មេងតូចៗ ទៅជាកុមារ កុមារី ហើយមានពេញដោយចិត្តចង់រៀន។ កុមារដែលរៀនជាមួយយើងខ្លះគឺជាកូនរបស់បុគ្គលិកយើង និង ខ្លះទៀតមកពីសហគមន៍ខាង

ក្រៅហើយសិស្សរបស់យើងភាគច្រើនគឺជនជាតិខ្មែរ។ សាលាមត្តេយ្យបានចាត់តាំងឡើង ដោយសង្ឃឹមថាសាលានេះនឹងផ្តល់ឱកាសសំរាប់កុមារនៅក្នុងសហគមន៍ នៅជុំវិញយើងចាប់ផ្តើមការអប់រំរបស់ពួកគាត់ នៅក្នុងបរិយាកាសដែលពួកគាត់អាចឮព្រះបន្ទូលរបស់ព្រះ និង មានបទពិសោធន៍ជាមួយនឹងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវតាមរយៈគ្រូរបស់គាត់។ និមិត្តរបស់យើងគឺដើម្បីអោយ **សេចក្តីពិតដែលពួកគេបានឮ និងបង្កប់នៅក្នុងចិត្តរបស់ពួកគាត់សំរាប់គ្រឹះនៃជីវិតរបស់ពួកគាត់នាពេលនាគត។** ហើយយើងក៏សង្ឃឹមថាគ្រូសាររបស់ពួកគាត់នឹងទទួលបានការជះឥទ្ធិពល និង ការផ្លាស់ប្តូរផងដែរ។



ច

ចំណុចល្អដែលកើតឡើង

- មើលឃើញ សិស្សរបស់យើងមានការលូតលាស់ក្នុងជំនាញផ្សេងៗ ដូចជា ភាពក្លាហាន និង មិត្តភាព។ សិស្សខ្លះមានភាពខ្មាសអៀន និង ស្ងាត់មិនសូវនិយាយ តែឥឡូវពួកគាត់មានការផ្លាស់ប្តូរហើយ ដោយសារតែបានចាប់ផ្តើមស្គាល់គ្រូរបស់ពួកគាត់ និង មិត្តភក្តិរបស់ពួកគាត់ ហើយការនេះធ្វើអោយពួកគាត់មានទំនុកចិត្តនៅលើខ្លួនឯង។
- ការព្យាបាលជំងឺ ពីក្រុមគ្រូសាររបស់សិស្ស បានមើលឃើញពីការផ្លាស់ប្តូរដ៏ល្អរបស់កូនៗគាត់ ជាមួយនឹងការនិយាយទៅកាន់ឪពុកម្តាយរបស់ពួកគាត់ដោយពាក្យល្អ និង ពេញដោយការ គោរព ហើយថែមទាំង បានប្រាប់ពួកគាត់អំពីព្រះយេស៊ូវ និង រំលឹកពួកគាត់អោយធ្វើការអធិស្ឋានថែមទៀតផង។
- យើងពិតជា រីករាយក្នុងការមើលឃើញសិស្សអន្តរជាតិរបស់យើង លូតលាស់ក្នុងការ រៀនភាសាខ្មែររបស់ពួកគាត់។
- ទទួលបានការលើកទឹកចិត្ត តាមរយៈការប្រជុំរវាងគ្រូ និង ឪពុកម្តាយសិស្ស ហើយបានឮពីចិត្តអរគុណ របស់ឪពុកម្តាយសិស្សចំពោះការ ផ្តល់យោបល់ របស់គ្រូអំពីកូនៗរបស់ពួកគាត់។ ឪពុកម្តាយដែលធ្លាប់ មានការព្រួយបារម្ភពីការលូតលាស់របស់កូនពួកគាត់ ឬ ពីរបៀបដែល ពួកគាត់បង្រៀនទៅកាន់កូនរបស់ពួកគាត់ ការប្រជុំនេះគឺជាពេលវេលាដ៏មានតម្លៃសំរាប់ពួកគាត់ ក្នុងការឮពីការល្អអំពីកូនៗរបស់ពួកគាត់។

ទ

ទីបន្ទាល់

"ពីមុនខ្ញុំធ្លាប់បានធ្វើការជាមួយនឹងសាលាមត្តេយ្យ នៅក្នុងទីក្រុងភ្នំពេញអស់រយៈពេល ៦ឆ្នាំ។ បន្ទាប់ពីការដែលខ្ញុំបានបញ្ចប់ការបង្រៀនរបស់ខ្ញុំនៅទីនោះ ខ្ញុំមិនដែលគិតថាខ្ញុំនឹងមានឱកាសក្នុងការបង្រៀន និង ជួយទៅកាន់កុមារទៀតនោះឡើយ។ ទោះបីនេះគឺជានិមិត្តនិង សង្ឃឹមដែលព្រះអង្គបានដាក់នៅក្នុងជីវិតខ្ញុំក៏ដោយ ខ្ញុំមិនដឹងការនេះអាចនឹងកើតឡើង នៅពេលណា និងរបៀបណានោះឡើយ។ ប៉ុន្តែព្រះអង្គជាព្រះដែលមើលមកកាន់យើងរបស់យើង ហើយទ្រង់បានរៀបចំឱកាសយ៉ាងត្រឹមត្រូវសំរាប់យើង។ នៅពេលដែលសាលាមត្តេយ្យបានចាប់ផ្តើមនៅក្នុងចុងឆ្នាំ ២០១៥ ខ្ញុំមានអារម្មណ៍ថា "អូ វូ! តើយើងធ្វើយ៉ាងម៉េចទៅ? ពួកយើងមិនដែលធ្វើការនេះពីមុនមកនោះឡើយ" ប៉ុន្តែព្រះអង្គនៅតែជួយយើងទាំងអស់គ្នានៅក្នុងដើរទៅមុខ (នៅពេលដែលយើងអធិស្ឋាន និង ស្រែកសុំជំនួយប្រាថ្នា និង សេចក្តីស្រឡាញ់របស់ទ្រង់។) ហើយយើងបានឃើញ សេចក្តីស្មោះត្រង់របស់ទ្រង់ តាមរយៈការដែលព្រះអង្គបានធ្វើនៅក្នុងឆ្នាំមុននេះ ហើយអស្ចារ្យគឺជាការដែលទ្រង់បានឆ្លើយតប សេចក្តីអធិស្ឋានរបស់យើងតាមរយៈការបញ្ជូនបុគ្គលិកដែលមានចិត្តស្រឡាញ់កុមារ និង ការអប់រំ មកជួយយើង ហើយការនេះមានន័យថា យើងអាចដំណើរការសាលានេះនៅឆ្នាំទី២ផងដែរ។ " - អ្នកគ្រូ ស្រៀង (គ្រូបង្រៀននៅសាលាមត្តេយ្យពន្លឺសហគមន៍)



ព័ន្ធកិច្ចសាកលវិទ្យាល័យ

ស

សេចក្តីសង្ខេប

ព័ន្ធកិច្ចសាកលវិទ្យាល័យបានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ ២០១៤ គោលដៅយើងគឺដើម្បីមើលឃើញការប្រាសប្រែ នៅក្នុងវិស័យ ទាំងអស់នៃសង្គមកម្ពុជា តាមរយៈការឈោងចាប់ទៅកាន់សិស្ស និស្សិតសាកលវិទ្យាល័យ ដោយសេចក្តីពិត នៃដំណឹងល្អ។ យើងអាចធ្វើការនេះតាមរយៈរបៀប២ចំបងៗគឺជាការដែលមាន កម្មវិធីផ្សេងៗនៅសាកលវិទ្យាល័យផ្សេងៗ ហើយរបៀបមួយ ទៀតគឺជាការដែលយើងមានផ្ទះនិស្សិតសំរាប់និស្សិតស្នាក់នៅ។ យើងបានមានឱកាសជាច្រើន ក្នុងការចែកចាយគោលការណ៍ ព្រះគម្ពីរទៅកាន់ពួកគាត់ ទាក់ទងជាមួយនឹង ការប្រាស្រ័យទាក់ ទង ទំនាក់ទំនង និង ភាពជាអ្នកដឹកនាំ។ យើងបានជ្រើសរើសទំនាក់ ទំនងជាមួយនឹងសាកលវិទ្យាល័យជាច្រើន ហើយបានផ្សារភ្ជាប់

អ្នកស្ម័គ្រចិត្តរយៈពេលខ្លី ក្នុងការបង្រៀននៅក្នុងសាកលវិទ្យាល័យទាំងនោះ អំពី សាសនា វប្បធម៌ និង ជំនួញ។ នៅក្នុងផ្ទះ និស្សិត យើងបានសាងសង់ទំនាក់ទំនងជាមួយនឹងសិស្សនិស្សិត និយាយដំណឹងល្អទៅកាន់ពួកគាត់ ហើយសិក្សាព្រះគម្ពីរជាមួយ គ្នា។ យើងបានចាប់ផ្តើមកម្មវិធីអាល់ហ្វា ដើម្បីជួយសិស្សក្នុង ការសួរសំនួរអំពីជីវិត និង គោលបំណងនៃជីវិតរបស់ពួកគាត់ ហើយថែមទៀត ហើយចែកចាយទៅកាន់ ពួកគាត់អំពី ព្រះយេស៊ូវ និង នគរព្រះ។ នេះគឺជាឆ្នាំដែលពោរពេញដោយ ការរំភើបចិត្ត ក្នុងការមើលឃើញ សិស្សនិស្សិតទាំងនោះ គិតពិចារណាអំពីព្រះយេស៊ូវ និង មានការបើកចំហទទួល សេចក្តីពិត។



ច

ចំណុចដែលកើតឡើង

- យើងបានសាងសង់ ទំនាក់ទំនងជាមួយ សាកលវិទ្យាល័យ ៣ ធំនៅក្នុងខេត្តបាត់ ដំបង រហូតដល់ថ្នាក់ អ្នកដែលផ្នែករដ្ឋ បាលនៃសាលាទាំងនោះ ចង់អោយយើង ត្រលប់ទៅវិញ ហើយបន្តទំនាក់ទំនងជា មួយនឹងសិស្សនិស្សិតរបស់ពួកគេ។
- យើងកំពុងចែកចាយ ដំណឹងល្អទៅកាន់ និស្សិត៨នាក់ ដែលស្នាក់នៅផ្ទះនិស្សិត ជាមួយយើង។ និស្សិតម្នាក់ក្នុងចំណោម និស្សិតដែលស្នាក់នៅជាមួយ បានស្វែង រកសេចក្តីពិតរហូតដល់ចំណុចមួយ ដែល គាត់បានសម្រេចចិត្តទទួលជឿព្រះ។
- ស្រីម៉ុ និង សិលា គឺជាបុគ្គលិក២នាក់ ដែលធ្វើការជាមួយយើង នៅក្នុង វ៉ាយវ៉ាម បានចូលរួមធ្វើការជាមួយក្រុមយើង!

ទ

ទីបន្ទាល់

"ខ្ញុំបានរស់នៅទីនេះរយៈពេល ២ឆ្នាំហើយ។ ពីមុនខ្ញុំធ្លាប់ជាបុគ្គលម្នាក់ ដែលហៅថាមនុស្សសំភារៈនិយម ពីមុនខ្ញុំធ្លាប់មើលទៅ កាន់មិត្តភក្តិរបស់ខ្ញុំ ហើយព្យាយាមចង់ឡើយដូចជាពួកគេ ដើរលេងយប់ ហើយមិនផ្ដោតលើការសិក្សា។ ប៉ុន្តែការដែលខ្ញុំរស់នៅ ក្នុងផ្ទះនិស្សិត បានផ្លាស់ប្រែជីវិតរបស់ខ្ញុំ។ ខ្ញុំបានចាប់ផ្តើមមើលឃើញពីតំលៃនៃជីវិត។ ខ្ញុំពិតទទួលបានការលើកទឹកចិត្តតាមរយៈ បុគ្គលិកដែលនៅជាមួយយើង ហើយនៅពេលដែលមានការលំបាកនៅក្នុងជីវិត ខ្ញុំមានពួកគាត់ដែលខ្ញុំអាចនិយាយជាមួយ និង អាចជួយបំប្លែងពីពួកគាត់បាន។" - សម្ភស្ស

"ខ្ញុំមានអារម្មណ៍ ខ្ញុំមានក្រុមគ្រួសារដ៏ធំនៅទីនេះ ហើយមានអារម្មណ៍ថាអាចទុកចិត្តមនុស្សគ្រប់គ្នាដែលស្នាក់នៅជាមួយខ្ញុំ ខ្ញុំមិនមានអារម្មណ៍ថាខ្លាចដូចពីមុននោះឡើយ។អ្នកដែលនៅជុំវិញខ្ញុំជំរុញអោយខ្ញុំខិតខំសិក្សាដូចនេះហើយខ្ញុំពេញដោយភាព សប្បាយរីករាយក្នុងការរស់នៅទីនេះ។" - ម៉ាន់

"ខ្ញុំមកពីខេត្តបន្ទាយមានជ័យ។ ខ្ញុំពិតជាអរព្រះគុណព្រះអង្គសំរាប់ការដែលខ្ញុំអាចស្នាក់ផ្ទះនិស្សិតរបស់គ្រីស្ទបរិស័ទ។ ខ្ញុំពិតជា បានលូតលាស់ក្នុងសេចក្តីជំនឿរបស់ខ្ញុំ ហើយមានឱកាសក្នុងការសិក្សាព្រះគម្ពីរ។" - ម៉ាន់



មជ្ឈមណ្ឌលអភិវឌ្ឍយុវជន(YDC)

ស

សេចក្តីសង្ខេប

មួយឆ្នាំកន្លងមកនេះ មជ្ឈមណ្ឌលអភិវឌ្ឍយុវជន បាន ជំរុញការងារក្នុងរៀន ១២កំរិត ថ្នាក់ភាសាក្នុង ចិន ហ្គីតា ស្តារ ការសន្ទនា សិល្បៈ ការចតុប្ប ការចម្អិនម្ហូប ការរៀនអក្សរ ការសិក្សាព្រះគម្ពីរ និង ថ្នាក់រៀនរាំ។ ៧៥% នៃគ្រូបង្រៀនរបស់យើងមកពីប្រទេសដែលនិយាយភាសាអង់គ្លេស ហើយការនេះពិតជាសំខាន់សំរាប់សិស្សដែល មករៀនជាមួយយើងអាច ឆ្លាប់ និង រៀនពីគ្រូដែលនិយាយភាសាអង់គ្លេសយ៉ាងស្អាតជំនាញ។ គ្រូរបស់យើង និង បុគ្គលិករបស់យើងសុទ្ធតែធ្វើការដោយស្ម័គ្រ ចិត្តហើយគ្មានប្រាក់ខែ ដោយសារពួកគាត់មានគោលបំណងចង់ឃើញ ជនជាតិខ្មែរទទួលបានការបំពាក់បំប៉ន និង មានជំនាញជីវិត ដែលជួយអោយពួកគាត់ត្រៀមខ្លួនសំរាប់ថ្ងៃអនាគតដ៏ក្លឹកស្វាង។

ច

ចំណុចល្អដែលកើតឡើង

- នៅក្នុងឆ្នាំនេះយើងមានឯកសិទ្ធិក្នុងការបង្រៀនទៅកាន់ **សិស្ស ៤៥០ នាក់** ដែលមានអាយុ ១៥-២៥ឆ្នាំ រៀនរាល់ត្រីមាសយ៉ាងណាក៏ដោយពួកគាត់ភាគ ច្រើនជា សិស្សដែលត្រលប់មកសិក្សា ជាមួយយើង ដូចនេះសិស្សទាំងអស់បូកបញ្ចូលគ្នា មាន ៨០០នាក់។
- មានសិស្សជាច្រើនដែលបានបញ្ចប់ការសិក្សាជាមួយយើងបានត្រលប់មកវិញធ្វើការជាមួយយើងជាគ្រូស្ម័គ្រចិត្ត។ តាមរយៈការនេះពួកគាត់បានរៀនពីការបង្រៀន និង មានបទពិសោធន៍ផ្ទាល់ជាមួយការបង្រៀន ដោយមានគុណភាព។ បន្ទាប់ពីការដែលពួកគាត់បង្រៀនស្ម័គ្រចិត្ត យើងបានសរសេរលិខិតណែនាំ សំរាប់និយោជិកផ្សេងៗ ដើម្បីអោយជួយអោយពួកគាត់ដឹងពីសមត្ថភាពភាសាអង់គ្លេស និង ចារិកលក្ខណៈរឹងមាំរបស់ពួកគាត់។



ទ

ទីបន្ទាល់

"គ្រូបង្រៀននៅ YDC ពិតជាជួយខ្ញុំយ៉ាងខ្លាំងអោយមានភាពក្លាហានក្នុងការនិយាយភាសាអង់គ្លេស។ YDC តែងតែបង្រៀនអំពីជីវិត តាមរយៈ ថ្ងៃប្រធានបទជីវិត ហើយនេះគឺជាថ្ងៃដែលសាលាផ្សេងគ្នា។"- សុខា

នៅក្នុងកំឡុងពេលមួយ ដែលយើងមានថ្ងៃនៃប្រធានបទជីវិត យើងបាននិយាយអំពីអារម្មណ៍ផ្សេងៗ ហើយអារម្មណ៍មួយ ដែលយើងបាននិយាយនោះគឺជាអារម្មណ៍នៃការភ័យខ្លាច។ មានសិស្សម្នាក់ដែលបានទទួលជឿជាក់តាមរយៈការមករៀន នៅក្នុង YDC បានងើបឈរឡើងហើយនិយាយចែកចាយពីជីវិតរបស់គាត់ពីមុន ដែលរស់នៅក្រោមការភ័យខ្លាច ប៉ុន្តែបន្ទាប់ពីគាត់បានទទួលជឿជាក់យេស៊ូវ គាត់បានយកឈ្នះការភ័យខ្លាចរបស់គាត់។ គាត់បានបន្តនិយាយទៀតថា នេះមិនមែនជារឿងធម្មតានោះទេនៅក្នុងប្រទេសកម្ពុជា ហើយអ្វីដែលគាត់ត្រូវធ្វើនោះគឺបន្តក្នុងការរស់នៅទុកចិត្តព្រះ ហើយមិនសែន និង ថ្វាយបង្គំទៅកាន់រូបសំណាករបស់សាសនាទាំងនោះ ដោយការភ័យខ្លាចទៀតនោះឡើយ។





សំឡេងថ្មី

ស

សេចក្តីសង្ខេប

យើងជឿថាព្រះអង្គមានបំណងព្រះទ័យចង់ផ្លាស់ប្តូរប្រទេសកម្ពុជាក្នុងរយៈពេលមួយជំនាន់ ហើយយើងជឿថានឹងធ្វើការនេះនៅក្នុងរបៀបជាច្រើន ហើយរបៀបមួយក្នុងចំណោមរបៀបទាំងនោះគឺតាមរយៈការថ្វាយបង្គំ និង តន្ត្រី។

សំលេងថ្មីមានការផ្តោតទៅលើចំនុចបួន សំខាន់ៗ ៖

- យើងបាន ធ្វើការអភិវឌ្ឍន៍ជំនាញរបស់យើងតាមរយៈការហ្វឹកហ្វឺន ពេលមួយទល់នឹងមួយ ការអនុវត្តផ្ទាល់ខ្លួន និងធ្វើការជាមួយក្រុម ដោយសារតែយើងចង់ថ្វាយការល្អបំផុតរបស់យើងទៅកាន់ព្រះអង្គ។
- យើងបង្កើតបទថ្មី តាមរយៈការសរសេរបទថ្មី ដោយ

ចង្វាក់ភ្លេង និង ពាក្យថ្មី ដោយសារតែព្រះរបស់យើងជាពូជដែលមានការ ថ្លៃថ្លាខ្ពស់។

- យើងធ្វើការ ជះឥទ្ធិពលទៅកាន់សហគមន៍តាមការរយៈការផលិតបទចម្រៀង ហើយចែកចាយនៅប្រព័ន្ធអនឡាញ និង បេសកកម្មនៅក្នុងសហគមន៍ដោយសារតែយើងចង់អោយ មនុស្សស្គាល់ព្រះអង្គតាមរយៈតន្ត្រី។
- យើងធ្វើការដឹកនាំក្រុមថ្វាយបង្គំ ជារៀងរាល់សប្តាហ៍ ហើយការ នេះមានរាប់បញ្ចូលទាំងការសម្តែងចម្រៀង និង សម្របសម្រួល ពេលវេលានៃការថ្វាយបង្គំជុំគ្នា។

ច

ចំនុចល្អដែលកើតឡើង

- យើងបានបង្កើតអោយមានបទចម្រៀងថ្មី ៣ បទថ្មីនៅក្នុង យូទឹប (Youtube)
- យើងជួយជំនាញថ្វាយបង្គំនៅសន្និបាត វ៉ាយរ៉ាម DNA ។
- យើងជួយបង្រៀនហ្គីតា និង ស្តារ នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយុវជន។
- ជួយក្នុងការដឹកនាំថ្វាយបង្គំជាមួយការធ្វើដំណើរអធិប្បាយរបស់លោកឡូរិន ខាន់នឹងហាំ។



ទ

ទីបន្ទាល់

"សំឡេងថ្មីពិតជាបាននាំការជះឥទ្ធិពលមកកាន់ជីវិតរបស់ខ្ញុំ និង ជីវិតរបស់គ្រីស្ទបរិស័ទជាច្រើនទៀត តាមរយៈការលើកទឹកចិត្តអោយយើងទាំងអស់គ្នាប្រើប្រាស់អំណោយសំលេងរបស់យើងផ្ទាល់សំរាប់ព្រះអង្គ និង ព្រះចេស្ដាដែលព្រះអង្គបានដាក់នៅក្នុងយើងទាំងអស់គ្នាសំរាប់ការបម្រើព្រះអង្គ។ សំឡេងថ្មីក៏ជាព័ន្ធកិច្ចដែលលើកទឹកចិត្តអោយយុវជនយុវនារី និង មនុស្សពេញវ័យប្រើប្រាស់អំណោយទាន និង ជំនាញរបស់ខ្លួន ក្នុងការសរសើរតម្កើង និង ថ្វាយបង្គំព្រះអង្គ ដោយប្រើប្រាស់សំលេងរបស់ពួកគេផ្ទាល់ ហើយការនេះពិតជានាំសិរីល្អទៅកាន់ព្រះអង្គ និង លើកទឹកចិត្តទៅកាន់អ្នកដទៃ។ សំឡេងថ្មីក៏បានលើកទឹកចិត្តខ្ញុំអោយមើលឃើញភាពស្រស់ថ្លា និង តម្លៃរបស់ប្រជាជាតិផ្សេងៗ និង សំលេងដ៏ពិសេសដែលប្រជាជាតិទាំងនោះមាន"- ចាន់ សុវណ្ណតារា (បុគ្គលិក សំឡេងថ្មី)





បណ្តាញដាំដុះក្រុមជំនុំពន្លឺសហគមន៍

ស

សេចក្តីសង្ខេប

នៅក្នុងខែ តុលា ឆ្នាំ ២០១៥ យើងបានចាប់ផ្តើមដំណើរការ ក្រុមជំនុំពន្លឺសហគមន៍ ដែលមានការជួបជុំជារៀងរាល់ថ្ងៃអាទិត្យ ម៉ោង ៩ ព្រឹក នៅទីស្នាក់ការ YWAM ។ នៅពេលដែលយើង ចាប់ផ្តើមដំបូងមានមនុស្សប្រហែលជា ២០នាក់បានចូលរួម ហើយមានការកើនឡើងរហូតដល់ ១០០នាក់ដែលបានមកចូល រួមជាមួយយើងសឹងតែរៀងរាល់សប្តាហ៍។ មានយុវជនជាច្រើន ដែលមកពីមជ្ឈមណ្ឌលអភិវឌ្ឍន៍យុវជនបានមកចូលរួម ជាមួយ យើង ហើយមានមនុស្សផ្សេងទៀតផងមកពីសហគមន៍របស់ យើង ទាំងខ្មែរ និង អន្តរជាតិ។ កម្មវិធីរបស់យើងដំណើរការ ទៅមុខទាំងស្រុងដោយប្រើប្រាស់ភាសាខ្មែរ ហើយមានការបក ប្រែដោយប្រែជាក់ កាស ទៅជាភាសាអង់គ្លេស។ នៅក្នុងខែ តុលាឆ្នាំ ២០១៦ យើងបានធ្វើពិធីអបអរសាទរខួបមួយឆ្នាំរបស់ យើង។ រៀងរាល់សប្តាហ៍ចុងក្រោយនៃខែនីមួយៗ យើងតែងតែ មានកម្មវិធីខ្ទប់ម្ហូបថ្ងៃត្រង់ មកបរិភោគជាមួយគ្នា។ ហើយនៅថ្ងៃ អាទិត្យទី២ ជារៀងរាល់ខែ យើងមានបេសកកម្មនៅក្នុងខេត្ត បាត់ដំបង ដោយទៅធ្វើការសួរសុខទុក្ខក្រុមគ្រួសារផ្សេងៗ និង មនុស្សដែលមានជម្ងឺ។

តាមរយៈក្រុមជំនុំពន្លឺសហគមន៍ មានក្រុមជំនុំតាមផ្ទះ ៦ក្រុម ដែលមានមនុស្សចូលរួមពី ៥ ទៅ ៣០នាក់ ហើយពួកគាត់មាន ការជួបជុំគ្នាជារៀងរាល់សប្តាហ៍។ យើងក៏មានវគ្គបណ្តុះបណ្តាល ភាពជាសិស្សផងដែរ ដែលមានការរៀន នៅថ្ងៃអាទិត្យ រសៀលរយៈពេល២ម៉ោង ក្នុងកំឡុងពេល ១០សប្តាហ៍។ មានមនុស្ស ២៥នាក់ ដែលបានចូលរួមជាមួយយើង។

ហើយយើងក៏បានបើក កម្មវិធីខ្លីនិក ម្តងក្នុងមួយខែនៅក្នុង ភូមិមួយ ជាមួយលោកវេជ្ជយណ្ឌិត សាយមិន។

នៅក្នុងខែ មិនា យើងបានធ្វើការចាប់ដៃគូរយៈពេល ២ថ្ងៃ ជាមួយក្រុមបេសកកម្ម មួយដែលមកពីប្រទេស ន័រវេ ដែលពួកគាត់បាន រៀបចំកម្មវិធីបេសកកម្មជំនួយនៅ ម៉ុង ឬស្សី។ មានមនុស្សប្រហែល ៥០០០នាក់បានចូលរួមជាមួយយើង ហើយមាន មនុស្ស ៦០០នាក់ បានសម្រេចចិត្តទទួលជឿ ព្រះយេស៊ូវ។ គួនាទីរបស់យើង នៅក្នុងរយៈពេល ២ថ្ងៃនោះ គឺចេញទៅតាមភូមិផ្សេងៗហើយ អញ្ជើញមនុស្សអោយមកចូល រួមក្នុងកម្មវិធីនេះ ហើយក៏ធ្វើការផ្សាយដំណឹងល្អអំពីព្រះយេស៊ូវ ទៅកាន់ពួកគាត់ផងដែរ។

យើងបានធ្វើការហ្វឹកហ្វឺនទៅកាន់មនុស្ស ២០០ នាក់នៅ ក្នុងក្រុមជំនុំពន្លឺសហគមន៍ និងមានក្រុមតូចចំនួន៦ក្រុម។ យើងមានការបំរើទៅកាន់មនុស្សជាច្រើនថែមទៀត តាម រយៈបេសកកម្មនៅក្នុងសហគមន៍ និង ការមានគ្លីនិកនៅក្នុង ៥ភូមិផ្សេងៗ។ យើងបានឃើញ ព្រះអង្គធ្វើការ ព្យាបាលទៅកាន់ មនុស្ស ទាំងខាងរូបកាយ ខាងអារម្មណ៍ និង ខាងវិញ្ញាណ ហើយទ្រង់បានផ្គត់ផ្គង់ទៅកាន់ តម្រូវការ របស់ពួកគេ ហើយយើងឃើញមនុស្ស ២៥នាក់ បានទទួលជឿព្រះយេស៊ូវ។



ច

ចំនុចល្អដែលកើតឡើង

- យើងបាន ក្រុមយុវជនមួយក្រុមទៅកាន់ ក្រុងភ្នំពេញ ដើម្បីចូលរួមការហ្វឹកហ្វឺន វគ្គអាល់ហ្វា ហើយយើងបានចាប់ផ្តើម មាន វគ្គអាល់ហ្វានេះនៅក្នុងខេត្តបាត់ដំបង។
- យើងបានធ្វើបុណ្យត្រៀមផុតទឹកដល់មនុស្ស ២៥នាក់ ១៦នាក់នៅក្នុងក្រុមជំនុំពន្លឺ សហគមន៍ ហើយ ៩នាក់ទៀតបានទទួល បុណ្យត្រៀមផុតទឹក នៅក្នុងភូមិមួយដែល យើងមានក្រុមតូចៗ នេះគឺជាការល្អយ៉ាង ខ្លាំង ដោយសារតែមានមនុស្សជាច្រើន បានទទួលជឿព្រះអង្គ។
- យើងបានមានកម្មវិធីនៃការថ្វាយបង្គំ រវាង បណ្តាញក្រុមជំនុំ នៅតាមភូមិដែលយើង មាន និង ក្រុមជំនុំពន្លឺសហគមន៍ ដើម្បីធ្វើការ អបអរសាទរវគ្គបណ្តុះបណ្តាលអែល និងខួបគំរប់មួយឆ្នាំ របស់ព្រះវិហារពន្លឺ សហគមន៍។
- តាមរយៈ វគ្គបណ្តុះបណ្តាល ភាព ជាសិស្ស យើងឃើញថា មានមនុស្ស ជាច្រើន បានសម្រេចចិត្ត ចូលជ្រៅ ថែមទៀតទៅ ក្នុងសេចក្តីជំនឿ របស់ ពួកគេនៅក្នុងព្រះយេស៊ូវ។

ទ

ទីបន្ទាល់

"ទីបន្ទាល់មួយក្នុងចំណោមទីបន្ទាល់ជាច្រើនដែលយើងខ្ញុំបានឃើញគឺជារឿងរបស់ស្ត្រីម្នាក់ដែលនៅក្នុងក្រុមជំនុំភូមិគីឡូ៣៨។ គាត់មានឈ្មោះថា វ៉ានី ហើយគាត់ជាស្ត្រីមុនដំបូងនៅក្នុងភូមិគាត់ ដែលបានទទួលជឿព្រះអង្គ គាត់ក៏បានអោយ ផ្ទះរបស់គាត់ ធ្វើជាកន្លែងជុំគ្នាសំរាប់ការថ្វាយបង្គំព្រះអង្គផងដែរ។ បន្ទាប់ពីការដែលយើងបានជួបជុំគ្នានៅផ្ទះរបស់គាត់ អស់ពេលមួយរយៈ យើងបានដឹងថាគាត់ក៏អនុញ្ញាតអោយមនុស្សមកផ្ទះរបស់គាត់ ដើម្បីលេងល្បែងស៊ីសងផងដែរ ហើយនៅក្នុងប្រទេសកម្ពុជា នេះគឺជារឿងធំ ហើយមិនមែនជាការត្រឹមត្រូវនោះទេ។ យើងក៏បានជួបជាមួយនឹងគាត់ ហើយពន្យល់ទៅកាន់គាត់ថា តើព្រះ គម្ពីរនិយាយអ្វីខ្លះអំពីការលេងល្បែងស៊ីសង និង ការជះឥទ្ធិពលរបស់យើងក្នុងនាមជាគ្រីស្ទបរិស័ទ។ បន្ទាប់ពីការនេះគាត់បាន សម្រេចចិត្តថា គាត់ចង់អោយផ្ទះរបស់គាត់ធ្វើជាកន្លែងដែលថ្វាយបង្គំព្រះ មិនមែនជាកន្លែងសម្រាប់ការលេងល្បែងស៊ីសង នោះទេ ដូចនេះគាត់បានប្រាប់ទៅកាន់អ្នកជិតខាង និង មនុស្សផ្សេងៗថា គាត់មិនអនុញ្ញាតអោយមានការលេងល្បែងនៅក្នុង ផ្ទះរបស់គាត់ទៀតនោះឡើយ ព្រោះគាត់ជាគ្រីស្ទបរិស័ទ ហើយគ្រីស្ទបរិស័ទមិនអោយផ្ទះរបស់ខ្លួនធ្វើជាកន្លែងសំរាប់ការលេង ល្បែងស៊ីសងនោះឡើយ។ មនុស្សជាច្រើននៅក្នុងភូមិ បានឃើញពីគំរូដ៏ល្អរបស់គាត់ ព្រោះគាត់ជាស្ត្រីម្នាក់ដែលថ្វាយផ្ទះរបស់ គាត់ទៅកាន់ព្រះអង្គ ដើម្បីប្រើប្រាស់សំរាប់ជាកន្លែងថ្វាយបង្គំព្រះដ៏ពិត។ "- លោក សាន ចាន់ឡើន



ក្លឹបហាត់ប្រាណ BTB

ស

សេចក្តីសង្ខេប

ក្លឹបហាត់ប្រាណ BTB បានចាប់ផ្តើមជាជំនួញ ក្នុងលក្ខណៈបេសកកម្ម របស់ យូ អូហ្វ អិន បាត់ដំបង។ ក្លឹបហាត់ប្រាណនេះ មាន គោលដៅ ២ គោលដៅ ១ គឺបង្កើនប្រសិទ្ធភាពរបស់បេសកជន តាមរយៈអោយពួកគាត់មានសុខភាពល្អ និង មានរាងកាយមាំមួន ហើយនិងជាការឈោងចាប់ទៅកាន់សហគមន៍សំរាប់ព្រះយេស៊ូវ តាមរយៈហាត់ប្រាណអោយមានរាងកាយមាំមួន។

ក្លឹបហាត់ប្រាណ BTB បានចាប់ផ្តើមនៅក្នុង ២០១៦ ដោយមានអតិថិជន ២នាក់ចាប់ផ្តើមមកហាត់ប្រាណ នៅក្រោយផ្ទះរបស់ លោកគ្រូបង្វឹក ជម។ នៅក្នុងរយៈពេល ១ឆ្នាំនេះ ចំនួននៃអតិថិជនរបស់យើងបានកើនឡើងដល់ ៤០នាក់ ហើយឥឡូវនេះយើង មានកន្លែងកន្លែងផ្ទាល់ខ្លួន ដែលជាក្លឹបហាត់ប្រាណរបស់យើងសព្វថ្ងៃ។ យើងបានចាប់ផ្តើមការជះឥទ្ធិពលរបស់យើងទៅកាន់ សហគមន៍នៃបេសកជន ដែលជួយអោយពួកគាត់មានរាងកាយល្អជាងមុន សុខភាពល្អជាងមុន និងមានកម្លាំងច្រើនជាងមុន។ នៅក្នុងខែ មករា ឆ្នាំ ២០១៧ នេះយើងបានចាប់ផ្តើមកម្មវិធីថ្មី ដែលមានឈ្មោះថា "បើកដៃ" ដែលជាកម្មវិធី សំរាប់ជាការអញ្ជើញ ទៅកាន់ យុវវ័យខ្មែរ ដែលមានចំណាប់អារម្មណ៍ក្នុងការហាត់ប្រាណ អោយចូលរួមនៅក្នុងសហគមន៍របស់យើង ដែលមានការបូក បញ្ចូលគ្នារវាងការហាត់ប្រាណជាមួយនឹងការសិក្សាពីជំនាញជីវិត ការសិក្សាព្រះគម្ពីរ និង ដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទ។

ច

ចំណុចល្អដែលកើតឡើង

- យើងបានឈ្នះការប្រកួត បង្ហាញពីនូវកិច្ច យើងនៅក្នុង សន្និបាតបេសកកម្មមួយ ដែលមានរង្វាន់ ៦០០០ដុល្លា ជួយអោយ យើងមានសមត្ថភាពក្នុងការទិញ ឧបករណ៍ហាត់ប្រាណសំរាប់ក្លឹបរបស់យើង។
- យើងបាន បង្កើតលើកស្ទួយអោយមាន គ្រូបង្វឹក ជនជាតិខ្មែរឡើងដើម្បីអោយពួក គាត់ទំនុកចិត្ត ក្នុងការបង្រៀនការហាត់ ប្រាណដោយខ្លួនឯងបាន។



ទ

ទីបន្ទាល់

"តាំងពីពេលដែលខ្ញុំបានចាប់ផ្តើម ការហាត់ប្រាណនេះមក កំលាំងរបស់ខ្ញុំ រាងកាយរបស់ខ្ញុំ និង កំលាំងបេះដូងរបស់ខ្ញុំ មានភាពប្រសើរជាងមុន ដែលជាការជួយអោយខ្ញុំអាចធ្វើជាបេសកករណ៍កាន់តែល្អជាងមុន មានកំលាំងក្នុងការរត់លេងជាមួយ កុមារ ដែលខ្ញុំធ្វើពីនូវកិច្ចជាមួយ ហើយខ្ញុំមិនមានអារម្មណ៍ថាហត់ដូចមុននោះឡើយ។"
-លោក ចន ឌីវីត ជានាយករបស់អង្គការ ប្រាយស្អាត ហើយជាអតិថិជនដំបូងរបស់យើង



មេត្តាករុណា

ព័ន្ធកិច្ចមេត្តាករុណា

ហាងកាហ្វេ អេដេន



ព័ន្ធកិច្ចកូនស្តេច



ស្ត្រីងាយរងគ្រោះ - វិថីម្តាយ



ផ្ទះជីវិត





ហាងកាហ្វេអេដែន

ស

សេចក្តីសង្ខេប

ហាងកាហ្វេអេដែន គឺជាជំនួញក្នុងលក្ខណៈ បេសកកម្ម ដើម្បីជួយដល់ចលនាបេសកកម្មក្នុងគោលបំណងអោយមនុស្ស ជាច្រើនបានស្គាល់ព្រះយេស៊ូវ។ យើងធ្វើការបណ្តុះបណ្តាលផង យើងធ្វើព័ន្ធកិច្ចមេត្តាករុណាផង នឹង ការផ្សាយដំណឹងល្អផង។ យើងធ្វើការបណ្តុះបណ្តាលទៅកាន់បុគ្គលិករបស់យើង ហើយ ឆ្នាំនេះយើងមានអ្នកដែលហាត់ការងារជាមួយយើង ៤នាក់។


យើងជួយទៅកាន់ស្ត្រីដែលមានវិបត្តិ អោយមានការងារធ្វើ និង ជំនាញដើម្បី ជួយផ្គត់ផ្គង់ទៅកាន់ក្រុមគ្រួសាររបស់ពួកគាត់។ យើង ក៏មានការផ្សាយដំណឹងល្អ ទៅកាន់បុគ្គលិករបស់យើង និង អតិថិជនរបស់យើងផងដែរ។ លើសពីនេះទៅទៀតយើងបាន យកផ្នែកនៃប្រាក់ចំណូលរបស់យើងជួយដល់បេសកជនខ្មែរ។

ថ្ងៃទី១ ខែធ្នូ ២០១៥ - ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៦

ចំណូល
\$183,117.02

ចំណេញ
\$23,293.12

ការវិនិយោគទៅក្នុង ហាង
វិញ \$12,460.69



ច

ចំណុចល្អដែលកើតឡើង

នៅក្នុងរយៈពេលកន្លះឆ្នាំនៃឆ្នាំ២០១៦នេះ យើងមានឯកសិទ្ធិក្នុងការមាននារីដ៏អស្ចារ្យ ៣នាក់បានមកហាត់ការងារនៅកន្លែងរបស់ យើង ហើយពួកគាត់បានរៀនពីរបៀបដំណើរការហាងកាហ្វេ ក្នុងលក្ខណៈជាបេសកកម្ម។ នៅក្នុងឆ្នាំ ២០១៧ នេះ យើងនឹងបញ្ជូន ឌីម និង ខ័រ៉ា ទៅកាន់ប្រទេសមួយដែលបិទមិនអោយមានការផ្សាយដំណឹងល្អមួយ នៅក្នុងតំបន់អាស៊ីនេះ ដោយគោលបំណង ចង់បើកហាងកាហ្វេ ដើម្បីជាជំនួយជួយដល់ចលនានៃបេសកកម្ម។ យ៉ូគី ជានារីម្នាក់ដែលបានធ្លាប់ធ្វើការជាមួយយើងខាងផ្នែក ជំនួញ និងក្រុមហ៊ុនភោជនីយដ្ឋាន នៅក្នុងក្រុងប៉ារីស បានមកធ្វើការស្ម័គ្រចិត្តពេញពេលជាមួយយើងហាងកាហ្វេ របស់យើង។ ពួក យើងពិតជាមានការរំភើបចង់ឃើញពីផលផ្លែ នៃការហាត់ការងាររបស់ ស្ត្រីទាំង ៣នាក់នេះណាស់ ហើយក៏មានការរំភើបចង់ឃើញ ព្រះអង្គធ្វើការយ៉ាងច្រើននៅក្នុងជីវិតរបស់ពួកគាត់នៅក្នុងរដូវកាលថ្មីនេះ។

ទ

ទីបន្ទាល់

"បន្ទាប់ពីការដែលខ្ញុំបានចាប់ផ្តើមធ្វើការជាមួយនឹងហាងកាហ្វេអេដែន ខ្ញុំបានមានទំនាក់ទំនង ជិតស្និទ្ធជាច្រើនជាមួយនឹង មនុស្សនៅទីនេះ ហើយការនេះធ្វើអោយខ្ញុំបើកចំហចិត្តទៅកាន់ព្រះអង្គ។ បន្ទាប់ពីខ្ញុំបានទទួលជឿព្រះយេស៊ូវហើយ ខ្ញុំបានដឹងថា ជីវិតរបស់ខ្ញុំពីមុនអត់មានសេចក្តីអំណរ អត់មានស្នាមញញឹម និង មិនដែលលើកទឹកចិត្តទៅកាន់នរណាសោះ។ តែឥឡូវខ្ញុំមាន ពេញដោយសេចក្តីអំណរ ហើយចូលចិត្តនិយាយពីព្រះយេស៊ូវទៅកាន់ បុគ្គលិក និង អតិថិជនផ្សេងៗ ហើយខ្ញុំក៏សប្បាយចិត្ត ផងដែរដែលខ្ញុំអាចធ្វើជាការលើកទឹកចិត្តទៅកាន់អ្នកដទៃ។"- ឆាឌី បុគ្គលិកកាហ្វេអេដែន





ស្ត្រីងាយរងគ្រោះ - វិធីម្តាយ

ស

សេចក្តីសង្ខេប

នៅក្នុងរយៈពេល ១៥ ខែមកនេះ **វិធីម្តាយ** បានក្លាយជាព័ន្ធកិច្ចមួយដែលជួយ ដែលមានគំនិតផ្តួចផ្តើមក្នុងការជួយ ទៅកាន់សុខភាព ម្តាយដែលមានវិបត្តិនៅក្នុងខេត្តបាត់ដំបង។ ពួកយើងពិតជាមានឯកសិទ្ធិក្នុងដើរជាមួយនឹងម្តាយ ៦ នាក់ជាមួយនឹងក្រុមគ្រួសាររបស់ ពួកគាត់ នៅក្នុងជាច្រើនខែមកនេះ។ ក្នុងកំឡុងទាំងនោះយើងបានជួយពួកគាត់ជាមួយនឹង ការថែទាំភាពមានផ្ទៃពោះរបស់ពួកគាត់ ដោយសហការជាមួយនឹងមណ្ឌលសុខភាពក្នុងតំបន់ ជួយព្រឹក្សាយោបល់ទៅកាន់ពួកគាត់ និង ជួយគាំទ្រទៅកាន់ពួកគាត់។

ច

ចំណុចល្អដែលកើតឡើង

- បុគ្គលិកម្នាក់របស់ ពួកយើងបានធ្វើការ ចាប់ផ្តើមបង្កើតអោយមាន**ក្រុម ពិភាក្សាអំពីសុខភាព** ហើយឥឡូវនេះ ក្រុមនេះមានភាពរីក ចម្រើន កំពុងដំណើរ ការនៅក្នុង សហគមន៍ ២កន្លែង។ជារៀង រាល់ សប្តាហ៍យើងមាន ម្តាយចំនួន ១០នាក់ ចូលរួមជាមួយក្រុមនេះហើយ អ្វីដែលអស្ចារ្យនោះគឺជាការដែលយើង ដាក់បញ្ចូលដំណឹងល្អ និង ការបណ្តុះ បណ្តាលទៅក្នុង ក្រុមពិភាក្សានេះ។ យើងមាន **សិស្សសាលាបេសកកម្ម** បានមកធ្វើការជាមួយនឹងនៅក្នុងកំ ឡុង ពេលនៃសាលារបស់ពួកគាត់។ ហើយជាលទ្ធផលយើង បានឃើញថា ម្តាយមួយចំនួន មានចិត្ត ចង់ស្គាល់ ព្រះ!
- ពួកយើងក៏មានការរំភើបផងដែរ ដែល**ក្រុមព្រឹក្សាយោបល់** បានកើត មានឡើង ក្រុមនេះជួយផ្តល់ការ ព្រឹក្សា យោបល់លក្ខណៈគ្រីស្ទបរិស័ទ្ធ ទៅកាន់ម្តាយដែលយើងធ្វើការជាមួយ។ នេះគឺជាការឆ្លើយតបយ៉ាងអស្ចារ្យមកពី ព្រះអង្គ ហើយយើងពិតជាមានចិត្ត អរគុណយ៉ាងខ្លាំងទៅកាន់ អេនជៀរ សូដ ដែល ស្ម័គ្រចិត្តធ្វើជាគ្រូព្រឹក្សាយោបល់ ទៅកាន់អ្នកព្រឹក្សាយោបល់របស់យើង ហើយជួយបន្តអភិវឌ្ឍទៅកាន់ក្រុមពិភាក្សា យោបល់របស់យើង តាមរយៈការបណ្តុះ បណ្តាលផ្សេងៗផងដែរ។
- ចំនុចមួយចុងក្រោយ ដែលជាចំនុចយ៉ាង ល្អដែលបានកើតឡើង នោះគឺជាការ ដែលយើងមាន **ទំនាក់ទំនងល្អជាងមុន** ជាមួយនឹងអង្គការផ្សេងៗទៀតហើយ យើងក៏មានទំនាក់ទំនងល្អជាងមុនជា មួយនឹង ក្រសួងសង្គមកិច្ច មន្ទីរពេទ្យ ក្នុងតំបន់និងមណ្ឌល សុខភាព ផ្សេង ដែលយើង មានគោលដៅចង់ចាប់ដៃគូ ជាមួយ។ ពួកយើងពិតជាអរព្រះគុណ ព្រះអង្គសំរាប់ឱកាសដែលបុគ្គលថ្មី របស់យើងមានក្នុងការទៅធ្វើការជួយ នៅមន្ទីរពេទ្យខេត្ត និង គ្លីនិកឯកជន ដើម្បីទទួលបាន បទពិសោធន៍វប្បធម៌ ភាសា និង មានទំនាក់ទំនងជាមួយនឹង អ្នកធ្វើការនៅទីនោះ។



ទ

ទីបន្ទាល់

"ខ្ញុំបានចូលរួមជាមួយនឹងថ្នាក់សុខភាពរយៈពេលជាងមួយឆ្នាំហើយ។នេះគឺជាការល្អយ៉ាងខ្លាំងសំរាប់ខ្ញុំ និង ភូមិរបស់ខ្ញុំពីព្រោះ ថ្នាក់សុខភាពជួយខ្ញុំ និង ម្តាយផ្សេងទៀតអោយចេះពីរបៀបដែលយើងត្រូវថែរក្សាកូនៗរបស់យើង និង របៀបដែលយើងត្រូវ ចិញ្ចឹមទៅកាន់ពួកគាត់។ នៅក្នុងកំឡុងនៃថ្នាក់រៀននេះខ្ញុំក៏បានឮពីទីបន្ទាល់របស់មនុស្សផ្សេងៗអំពីការដែល ព្រះយេស៊ូវ បាន ធ្វើការនៅក្នុងជីវិតរបស់ពួកគាត់ ហើយការនេះពិតជាលើកទឹកចិត្តមកកាន់ខ្ញុំអោយបន្តជឿលើព្រះយេស៊ូវ។ តាមរយៈទីបន្ទាល់ របស់ពួកគាត់ខ្ញុំមានអារម្មណ៍ថាខ្ញុំអាចបន្តជំនឿរបស់ខ្ញុំទៅលើព្រះយេស៊ូវ។ ខ្ញុំអោយថ្នាក់សុខភាពនេះបន្តមានទៅដល់ថ្ងៃអនា គត ហើយខ្ញុំចង់អោយក្រុមគ្រួសាររបស់ខ្ញុំ និង អ្នកនៅក្នុងភូមិរបស់ខ្ញុំទទួលជឿព្រះយេស៊ូវ។" - ស្រីម៉ី

ប្រហែលជាមួយឆ្នាំមុន មានគេស្នើសុំយើងអោយជួយទៅកាន់ នារីជំទង់ម្នាក់ដែលត្រូវបានគេបំពាននៅក្នុងប្រទេសថៃ ជា លទ្ធផលពីការនោះ គាត់បានមានផ្ទៃពោះ ហើយទទួលបានការបង្ខំអោយពន្ធុតកូន ឬ អោយកូនរបស់គាត់ទៅកាន់អ្នកដទៃ ទោះបី ជាគាត់មានផ្ទៃពោះ ៦ខែទៅហើយ។ ពួកយើងបានចូលរួមជួយទៅកាន់គាត់ បន្ទាប់ពីដឹងថាកូនប្រុសដ៏មានតំលៃរបស់គាត់ បាន កើតមុនពេលគ្រប់ខែហើយត្រូវការថែទាំយ៉ាងដិតដល់ ដោយសារតែពេលនោះគាត់មិនបានទទួលការថែរក្សាត្រឹមត្រូវ នោះឡើយ។ នៅក្នុងកំឡុងពេលដែលយើងនៅជាមួយនឹងគាត់នៅមន្ទីរពេទ្យ យើងបានឃើញគាត់ពិតជាងាយស្រួលធ្លាក់ ទៅក្នុងការជួញដូររបស់មនុស្ស។ យ៉ាងណាមិញយើងពិតជាអរព្រះគុណព្រះអង្គសំរាប់ការ ដែលយើងបានរកឃើញអង្គការ ដ៏អស្ចារ្យមួយផ្សេងទៀត នៅភ្នំពេញ ដែលជួយធ្វើការជាមួយនឹងទារកនេះ និង គ្រួសាររបស់គាត់ ដើម្បីស្វែងរកអ្នកដែលអាច ជួយថែរក្សាទៅកាន់ទារកនេះ ហើយសង្ឃឹមថានៅថ្ងៃអនាគតនឹងអាចរកឪពុកម្តាយចិញ្ចឹមសំរាប់ទារកនេះ។ តាំងពីពេលនោះ មកយើងបានទៅជួបទារកនោះ ២ ឬ ៣ដង ហើយ ពួកយើងពិតជាមានភាពរីករាយក្នុងការឃើញទារកនេះ មិនមែនគ្រាន់តែ មានសុវត្ថិភាពខាងរូបកាយ និង មានការលូតលាស់ប៉ុណ្ណោះទេ គាត់ថែមទាំងមានគ្រួសារដែលស្រលាញ់គាត់ថែមទៀតផង។ ម្តាយរបស់គាត់បានជួបជាមួយនឹងក្រុមព្រឹក្សាយោបល់ ទទួលបានការអធិស្ឋាន និង ឮពីដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទ ហើយបន្ទាប់ ពីនោះគាត់បានត្រលប់ទៅកាន់ខេត្តរបស់គាត់វិញ។ ព្រះអង្គពិតជាព្រះដ៏ល្អ! ទ្រង់កំពុងនាំការស្តារឡើងវិញ និង បង្ហាញ យើងពី ភាពល្អឥតមនៃការប្រោសលោះនៅក្នុងចំណោមនៃភាពវឹកវរ។ ពួកយើងពិតជាមានទំនុកចិត្តយ៉ាងខ្លាំងថាព្រះអង្គ មានផែនការ យ៉ាងអស្ចារ្យសំរាប់ទារកតូចមួយនេះ!





ព័ន្ធកិច្ចកូនស្តេច

ស

សេចក្តីសង្ខេប

កូនស្តេច គឺជាព័ន្ធកិច្ចដែលធ្វើការឈោងចាប់ទៅកាន់កុមារតាមរយៈការមានក្លឹបកុមារនៅក្នុង ៤ភូមិ ដើម្បីបង្រៀនកុមារទាំងនោះអំពីព្រះយេស៊ូវ ដើម្បីអោយពួកគាត់ធំធាត់ឡើងជាមួយនឹងសេចក្តីស្រឡាញ់របស់ព្រះ សេចក្តីពិត និងសង្ឃឹមនៅក្នុងជីវិតរបស់ពួកគេ។ សកម្មភាពនៅក្នុងក្លឹបកុមារមានដូច

ជា ការលេងល្បែងកំសាន្ត ញាំអាហារសំរិន ការរៀន អំពីព្រះនិង សិប្បកម្មផ្សេងៗ។ យើងក៏ប្រើប្រាស់ទំនាក់ទំនងរបស់យើងជាមួយកុមារក្នុងការឈោងចាប់ទៅកាន់ក្រុម គ្រួសារ របស់គាត់ដោយការផ្សាយដំណឹងល្អផងដែរ។



ច

ចំណុចល្អដែលកើតឡើង

- យើងបានផ្តើម មានក្រុមតូចជាមួយនឹងកុមារដែលយើងបានធ្វើការជាមួយ ក្នុងរយៈពេល ៤ ទៅ ៥ឆ្នាំមកនេះ ដើម្បីជួយអោយ ពួកគាត់ស្គាល់ព្រះយេស៊ូវថែមទៀត។
- យើងក៏មានការ ចាប់ផ្តើមជាមួយនឹងសាលាមត្តេយ្យពន្លឺសហគមន៍ ដើម្បីជួយពួកគាត់ ក្នុងការធ្វើព័ន្ធកិច្ចទៅកាន់កុមារផង ដែរ។
- យើងក៏ បានចាប់ផ្តើមថ្នាក់រៀនភាសាអង់គ្លេសនៅក្នុងភូមិ ៣កន្លែង ដែលជាកន្លែង ដែលយើងមានក្លឹបកុមារកូនស្តេច ដើម្បីជួយបំប៉នពួកគាត់សំរាប់ថ្ងៃអនាគត។

ទ

ទីបន្ទាល់

"ខ្ញុំពិតជាមានភាពសប្បាយរីករាយណាស់ ក្នុងការចូលរួមជាមួយនឹងក្លឹបកុមារកូនស្តេច ហើយខ្ញុំពិតជាមានអំណរក្នុងការរៀនអំពីព្រះយេស៊ូវផងដែរ។ ខ្ញុំបានអារម្មណ៍ខ្ញុំបានទទួលសេចក្តីស្រឡាញ់របស់ទ្រង់ និង ទ្រង់បានបំផ្លាស់ប្តូរបំប្រែចំនុចមួយចំនួនដែលខ្ញុំធ្វើ ដោយសារតែការដែលខ្ញុំបានរៀនអំពីទ្រង់។ ខ្ញុំតែងមានភាពរីករាយជាងមុនបន្ទាប់ពីបានចូលរួមជាមួយនឹង ក្លឹបកុមារកូនស្តេច "- ស្រីលាភ





ផ្ទះជីវិត

ស សេចក្តីសង្ខេប

ផ្ទះជីវិត : គឺជាព័ន្ធកិច្ចដែលមានការផ្តោតទៅកាន់ការជួយដល់ក្រុមគ្រួសារ ដែលបានទទួល ផលប៉ះពាល់ពីជំងឺអេដស៍ ដើម្បីអោយ ពួកគាត់អាច បន្តរស់នៅជាមួយគ្នាជាគ្រួសារ បន្តអោយ កូនរបស់ពួកគាត់អាចទៅសាលារៀនដើម្បីទទួលបានការអប់រំ ហើយបំបែក រង្វង់នៃភាពក្រីក្រនៅក្នុងជីវិតរបស់ពួកគាត់។ សព្វថ្ងៃនេះយើងកំពុងជួយឧបត្ថម្ភទៅកាន់កុមារ ៤៥នាក់នៅក្នុងក្រុមគ្រួសារទាំងនេះ ហើយខែរាល់ខែ កុមារម្នាក់ៗទទួលបានការឧបត្ថម្ភពីយើង ដើម្បីអោយពួកគាត់អាចបន្តទៅសាលា

រៀន មានអាហារមានជីវជាតិសំរាប់បរិភោគ មានថ្នាំពេទ្យត្រឹមត្រូវ ដើម្បីអោយពួកគាត់បំបាត់បំប៉ន សំរាប់ការងារនាថ្ងៃអនាគតនៅពេលដែលពួកគាត់ធំឡើង។ យើងមានការទៅសួរសុខទុក្ខទៅកាន់ក្រុមគ្រួសារដែលនៅក្រុងបាត់ដំបងជារៀងរាល់ អាទិត្យ ហើយយើងទៅសួរសុខទុក្ខក្រុមគ្រួសារដែលនៅឆ្ងាយ មួយខែម្តងដើម្បីសាងសង់ទំនាក់ទំនងជាមួយពួកគាត់ និង អប់រំពួកគាត់ពីជំងឺដែលពួកគាត់កំពុងមាន ហើយឈោងចាប់ទៅកាន់ពួកគាត់ដោយសេចក្តីស្រឡាញ់ និង សង្ឃឹមនៃដំណឹងល្អ។



ច ចំណុចល្អដែលកើតឡើង

- យើងមាន ការបង្រៀន រឿងនៅក្នុងព្រះគម្ពីរ ល្បែងកំសាន្ត ហើយក៏មានបង្រៀន ពីការថែរក្សាសុខភាព និង អនាម័យផងដែរ។
- ជារៀងរាល់សប្តាហ៍ យើងចេញទៅកាន់ក្រុមគ្រួសារផ្សេងៗ ដែលតាមតំបន់ជនបទឆ្ងាយដូចជា : សំលៀក ស្វាយស្ទឹង កំពង់ជ្រំយ សំពៅល្អែន កំពង់ស្ពឺ ភ្នំព្រឹក ដើម្បី លើកទឹកចិត្តទៅកាន់ពួកគាត់។
- ឥឡូវយើងមាន ក្រុមបាល់ទាត់របស់ផ្ទះជីវិត ដែលពួកគាត់កំពុងទទួលការ បង្វឹកពីយើង។

ទ ទីបន្ទាល់

"មានក្រុមគ្រួសារក្រីក្រជាច្រើនដែលមានជំងឺអេដស៍ ហើយពួកគាត់ខិតខំធ្វើការយ៉ាងខ្លាំង។ ពួកគាត់អត់មានសមត្ថភាព ក្នុងការបញ្ជូនកូនទៅកាន់សាលារៀននោះទេ ប៉ុន្តែយើងឃើញព្រះអង្គធ្វើការជួយទៅកាន់ពួកគាត់តាមរយៈផ្ទះជីវិត ដែលជួយអោយកូនរបស់ពួកគាត់អាចទៅសាលារៀនបាន។ ក្រុមគ្រួសារដែលយើងជួយអាចឃើញពន្លឺរបស់ព្រះនៅក្នុងពួកយើង ហើយ២ ទៅ ៣ក្រុមគ្រួសារបានបើកចិត្តក្នុងការឮពីព្រះអង្គ ហើយមានចិត្តចង់ឮពីព្រះអង្គជាងមុន"- ជនសូមមិនបញ្ចេញឈ្មោះ

ទិដ្ឋភាពទូទៅ

ទិដ្ឋភាពនៃទូទៅទីស្នាក់ការ

ឆ្នាំនៃការផ្លាស់ប្តូរ



របាយការខាងផ្នែកហិរញ្ញវត្ថុ



ព័ត៌មានអំពីបុគ្គលិក



សូមចាប់ផ្តើមជាមួយនឹងយើង





ឆ្នាំនៃការផ្លាស់ប្តូរ

៩៦

ប្រតិបត្តិការនៃការផ្លាស់ប្តូរ

ឆ្នាំ ២០១៦ គឺជាឆ្នាំនៃការផ្លាស់ប្តូរនៃផ្នែកជាច្រើននៅក្នុងព័ន្ធកិច្ច ជាច្រើន នៅក្នុងទីស្នាក់នៃ វាយ៉ាមបាត់ដំបងនេះ។ យើងបានចាប់ផ្តើមឆ្នាំនេះដោយមានការផ្តោតទៅកាន់ កំណែទម្រង់ទៅកាន់ប្រតិបត្តិការនៃព័ន្ធកិច្ចរបស់យើង។ ក្នុងការដែលយើងមានការលូតលាស់ យើងមានការលំបាកជាមួយនឹងការងាររបស់យើង ហើយបន្តដើរទន្ទឹមជាមួយនឹងការលូតលាស់នៃព័ន្ធកិច្ចជាច្រើនរបស់យើង ។ នៅក្នុងឆ្នាំនេះ យើងមានការផ្លាស់ប្តូរ យើងមានការនៃការផ្លាស់ប្តូរ ក្រុមគ្រួសារការងារ៤របស់យើង ដើម្បីជួយយើងអាចមានការត្រៀមខ្លួនសំរាប់ការលូតលាស់ប្រសើរជាងការនេះ។ រង្វង់គ្រួសារការងារមានដូចជា:

ក្រុមការងារការិយាល័យ : បុគ្គលិកនៃការិយាល័យមានការងារផ្សេងៗដូចជា កិច្ចការផ្នែកហិរញ្ញវត្ថុ រដ្ឋាភិបាល ការប្រាស្រ័យនិងការធ្វើកាតការងារ និងការបកប្រែបកសារទាក់ទងនឹងរដ្ឋាភិបាល។ បុគ្គលិកនៃការិយាល័យធ្វើការងារទាក់ទងជាមួយនឹងកិច្ចការងារទាំងនេះ។

ក្រុមការងារគ្រួសារ : ដោយសារតែយើងមានមានការបុគ្គលិកសិស្ស និង ភ្ញៀវ មានគ្រែជាច្រើនដែលត្រូវការរៀបចំ អាហារដែលត្រូវចំអិន កន្លែងដែលត្រូវសំអាត និង ប្រព័ន្ធដែលយើងត្រូវធ្វើរៀបចំ។ រង្វង់ការងារគ្រួសារបន្តធ្វើការងារទាំងនេះអោយមានដំណើរការល្អ។

ក្រុមការងារជីវិតគ្រួសារ: យើងមានជួបជុំគ្នាដើម្បីមាពេលវេលាសំរាប់ការអធិស្ឋានទូលអង្គរ ថ្វាយបង្គំ ការអប់រំអរសាទរ និងខួបកំណើត។ រង្វង់ការងារនេះធ្វើការសម្របសម្រួលទាក់ទងជាមួយនឹងការស្វាគមន៍ ការបញ្ជូនមនុស្សចេញ និងពេលវេលានៃជួបជាមួយនឹងព្រះយេស៊ូវ និង ស្តាប់ព្រះសូរសៀងរបស់ទ្រង់នៅពេលដែលយើងធ្វើការអធិស្ឋាន និង ថ្វាយបង្គំ។

ក្រុមការងារខាងផ្នែកស្វាគមន៍ : យើងតែងមានការទទួលក្រុមបេសកកម្ម ៣០-៤០ក្រុម ដែលមានមនុស្ស ៣០០-៤០០នាក់ ដែលជាអ្នកស្ម័គ្រចិត្តជារៀង រាល់ឆ្នាំដូចនេះរង្វង់ ការងារជួយរៀបចំការធ្វើ ដំណើររបស់ពួកគាត់ផ្តល់សេចក្តីណែនាំអំពីវប្បធម៌ និង ការផ្សេងៗ និងធ្វើកាលវិភាគសំរាប់ពួកគាត់ដើម្បីអោយពួកគាត់ មានពេលវេលាពេញដោយផលផ្លែនិងរីករាយនៅខេត្តបាត់ដំបង។

បុគ្គលិកទាំង ៩០នាក់ របស់យើងសុទ្ធតែមានការចូលរួមជាមួយនឹងក្រុមការងារទាំងនេះហើយប្រព័ន្ធការងារថ្មីនេះជួយអោយយើងអាចបន្តដើរទន្ទឹមគ្នាជាមួយនឹងតម្រូវការខាង ផ្នែកប្រតិបត្តិការនៃព័ន្ធកិច្ចរបស់យើង។ យើងនឹងបន្តអភិវឌ្ឍប្រព័ន្ធការងារនេះហើយវាយនឹងជួយអោយយើង បន្តក្នុងការលូតលាស់ នៅពេលដែលយើងរើទីតាំងទៅកាន់ទីស្នាក់ការថ្មី។



៩៧

ការផ្លាស់ប្តូរទីតាំង / របាយការណ៍អំពីទីស្នាក់ការថ្មី

នៅក្នុងឆ្នាំ ២០១២ យើងបានចុះកុងត្រាទិញដីមួយកន្លែងដែលមានទំហំ ៥ ហិកតា ជាមួយនឹងប្រាក់កក់ ៥០០០ដុល្លា ដោយមិនដឹងថាលុយដែលនឹងត្រូវទិញដីនេះទាំងមូលនឹងមកពីណានោះឡើយ។ ៨ខែក្រោយមកយើងបានឃើញព្រះអង្គផ្គត់ផ្គង់ថវិកាចំនួន ៨០០ ០០០ដុល្លា ហើយយើងបានទិញដីនេះ ដែលនឹងក្លាយជាទីស្នាក់ការវាយ៉ាមបាត់ដំបង ដោយគ្មានការជំពាក់បំណុលសោះ។

ក្នុងរយៈពេល ៤ឆ្នាំមកនេះយើងបានឃើញព្រះអង្គផ្គត់ផ្គង់លុយជាង ៣ ២០០ ០០០ ដុល្លា ក្នុងការចាប់ផ្តើមសាងសង់មជ្ឈមណ្ឌល សិក្សាដ៏ធំជាងគេនៅក្នុងខេត្តបាត់ដំបង។ នៅក្នុងឆ្នាំ ២០១៦ មុនពេលបុណ្យណូអែលបានមកដល់ យើងបានរើទីតាំង ៧៥% នៃទីតាំងព័ន្ធកិច្ចរបស់យើងពីកន្លែងដែលយើងជួល មកកាន់ផ្ទះថ្មីរបស់យើង ដែលជាទីស្នាក់របស់យើង និង មជ្ឈមណ្ឌលសំរាប់សហគមន៍។ យើងបានបញ្ចប់ការសាងសង់អាគារស្នាក់នៅ៣ ដែលអោយ**បុគ្គលិក និង សិស្ស ១៧០នាក់អាចស្នាក់នៅបាន** និងកន្លែងបរិភោគអាហារដែលដាក់ ៥០០នាក់ ហើយបើមានព្រឹត្តិការណ៍ធំអាចដាក់មនុស្សដល់ទៅ **១០០០នាក់**។ នៅពេលបច្ចុប្បន្នយើងក៏មានការសាងសង់ **មជ្ឈមណ្ឌលអប់រំ** ដែលជាអាគារចុងក្រោយសំរាប់ដំណាក់កាលទីមួយនៃការសាងសង់។

នៅពាក់កណ្តាលឆ្នាំ ២០១៧ យើងនឹងបញ្ចប់ការងារសាងសង់ មជ្ឈមណ្ឌលអប់រំរបស់យើង ហើយបញ្ចប់ការរើទីតាំងទាំងអស់មកកាន់ទីស្នាក់ការថ្មី។ យើងនឹងបន្តក្នុងការសាងសង់ទីស្នាក់ការទាំងអស់ ជាមួយនឹងការដែលយើងបន្តទុកចិត្តព្រះអង្គថាទ្រង់នឹងធ្វើអោយក្តីស្រមៃរបស់ទ្រង់សំរាប់ទីស្នាក់ការថ្មីនេះបានសម្រេច។

ការបញ្ជូនចេញ/ ត្រួសត្រាយដើម្បីបន្តនាំការត្រួសត្រាយ

នៅពេលដែលយើងបានចាប់ វ៉ាយវ៉ាមបាត់ដំបងនៅក្នុងឆ្នាំ ២០០៦ ព្រះអង្គបានមានបន្ទូលយ៉ាងច្បាស់មកកាន់យើងទាំងអស់គ្នាថា យើងធ្វើការត្រួសត្រាយកិច្ចការថ្មីដើម្បីនាំការត្រួសត្រាយជាច្រើនទៀតទៅកាន់កន្លែងផ្សេង ហើយការនេះនឹងធ្វើអោយយើងក្លាយ ទៅជាមជ្ឈមណ្ឌលនៃការបញ្ជូនមនុស្សចេញទៅធ្វើការត្រួសត្រាយនៅក្នុងបណ្តាប្រទេសជុំវិញ។ ១០ឆ្នាំក្រោយមកយើងបានឃើញ ការសម្រេចសន្យារបស់ព្រះអង្គចំពោះការនេះ។ នៅក្នុងឆ្នាំ ២០១៧ នេះយើងនឹងបញ្ជូនក្រុមមនុស្ស៥ក្រុម ទៅកាន់កន្លែងផ្សេងៗដើម្បីចាប់ផ្តើមត្រួសត្រាយព័ន្ធកិច្ចថ្មី នៅក្នុងតំបន់**ពិបាកជាងគេ និង ខ្មៅងងឹតជាងគេ**នៅក្នុងតំបន់អាស៊ីនេះដើម្បីឈោងចាប់ទៅកាន់មនុស្សបាត់បង់ សំរាប់ព្រះយេស៊ូវ។ ខាងក្រោមនេះគឺជាទីតាំងដែលយើងនឹងបញ្ជូនក្រុមទាំងនេះទៅ ដើម្បីធ្វើការចាប់ផ្តើមព័ន្ធកិច្ចថ្មីនៅក្នុងទីតាំងទាំងនោះ។

ប្រទេសភូមា

គឺជាប្រទេសមួយ ដែលមានភាពបាត់បង់ជាមួយនឹងប្រព័ន្ធហិង្សាជាក់ស្តែង ទាស់ប្រឆាំងជាមួយនឹងក្រុមជនជាតិភាគតិច ដោយសារតែជំនឿគ្រីស្ទានរបស់ពួកគាត់។ ៨៣.៦% នៃមនុស្សក្នុងប្រទេសនេះ មិនទាន់ទទួលបានការឈោងចាប់នៅឡើយ។



ប្រទេសឡាវ

ទោះបីជាមានការទាស់ប្រឆាំង និងការបៀតបៀនក៏ដោយ ក្រុមជំនុំនៅក្នុងប្រទេសនេះនៅតែមានការលូតលាស់។ ៣.៤% នៃប្រជាជនបានប្រកាសថាខ្លួនជាគ្រីស្ទាន។ ទោះយ៉ាងណាក៏ដោយក្នុងចំណោម ១១៣ នៃ ១៣៥ ក្រុមជនជាតិផ្សេងៗមិនទាន់ទទួលបានការឈោងចាប់។ ៨១.៥% នៃចំនួនប្រជាជនមិនទាន់បានឮពីដំណឹងល្អ។



ប្រទេសកម្ពុជា

៨០%នៃជនជាតិ ខ្មែរមានអាយុក្រោម ៣០ឆ្នាំ ហើយពាក់កណ្តាលនៃពួកគាត់មានអាយុក្រោម អាយុ១៥ឆ្នាំ។ នេះដោយ សារតែសង្គ្រាមស៊ីវិល និង ការប្រល័យ ពូជសាសន៍។ ក្នុង ប្រទេស ៩៥% នៃប្រជាជនមានជំនឿលើពុទ្ធសាសនា។ នេះគឺជាប្រទេសយ៉ាងក្រីក្រមួយនៅក្នុងចំណោមប្រទេសជាច្រើន ហើយ១/៣ នៃចំនួនប្រជាជនមានចំណូលតិចជាង ៤០០០រៀល ក្នុងមួយថ្ងៃ។



ប្រទេសវៀតណាម

៥៨% នៃក្រុមមនុស្សរបស់ប្រទេសនេះ មិនទាន់ទទួលបានការឈោងចាប់ ហើយមានតែ១.៨%នៃប្រជាជនទេ ដែលដើរតាមព្រះយេស៊ូវ។ ទោះបីជាភាគីបាលបានអនុញ្ញាតអោយមានការបោះពុម្ពព្រះគម្ពីរ និងចែកចាយព្រះគម្ពីរក៏ដោយ នៅតែមានកន្លែងជាច្រើនបានរាយការណ៍ថាខ្លួនបានទទួលការបៀតបៀន និង ជាប់គុកដោយសារតែជឿលើព្រះគ្រីស្ទ។



ប្រទេសចិន

ដោយសារតែមាន កំរិតខ្ពស់នៃ នគរូបនីយកម្មមនុស្សជាច្រើនមិនមាន ការងារធ្វើ ការអប់រំ និង ស្តង់ដារនៃការថែរក្សាសុខភាពត្រឹមត្រូវ។ មានក្រុមមនុស្សចំនួន ៤៥៥ក្រុម ដែលមិនទាន់ទទួលបានការឈោងចាប់នៅឡើយ។ មានក្រុមជំនុំជាច្រើនបានទទួលការបៀតដោយសារតែងរបបកុម្មុនីស។



ចននី និង ម៉ីលីង : គូស្វាមីភរិយាមួយគូនេះ នឹងចេញទៅកាន់ប្រទេសមួយដែលបិទមិនអោយផ្សាយដំណឹងល្អអំពីព្រះយេស៊ូវដើម្បីត្រួសត្រាយចាប់ផ្តើមសាលាព្រះគម្ពីរនៅទីនោះ ក្នុងគោលបំណងចង់ឃើញមនុស្សនៅជំនាន់ថ្មីនេះស្គាល់ព្រះបន្ទូលព្រះ ហើយចេញទៅធ្វើបេសកកម្មនៅក្នុងតំបន់អាស៊ីនេះ។

ឡេង : គឺជាបុគ្គលិកដ៏ល្អម្នាក់របស់យើង ហើយគាត់នឹងទៅរស់នៅក្នុងប្រទេសមួយ ដែលបិទមិនអោយ ផ្សាយដំណឹងល្អដើម្បីជួយអង្គការវ៉ាយវ៉ាមក្នុង ការបន្តការងារ ត្រួសត្រាយនៅទីនោះ។ គាត់ក៏នឹងជួយធ្វើការជាមួយនឹង សាលាបណ្តុះបណ្តាលភាពជាសិស្ស ហើយនឹងប្រើប្រាស់ជំនាញរបស់គាត់ ក្នុងការបង្កើតប្រព័ន្ធទឹកស្អាតសំរាប់ភូមិស្រុកជនបទ ដែលមិនទឹកស្អាតសំរាប់បរិភោគ និង ប្រើប្រាស់។

យូកា ឌីម ខាវ៉ា និង តែង : ក្រុមមួយនេះនឹងចេញដំណើរទៅរស់នៅក្នុងប្រទេសមួយទៀត ដែលបិទមិនអោយ ធ្វើការផ្សាយដំណឹងល្អ ហើយនៅក្នុងប្រទេសនោះមានក្រុមមនុស្សជនជាតិជាច្រើនដែលមិនទាន់ ទទួលបានការឈោងចាប់នៅឡើយ។ គោលបំណងរបស់ពួកគាត់ ក្នុងការចេញទៅគឺដើម្បីចាប់ផ្តើមមជ្ឈមណ្ឌលអភិវឌ្ឍន៍យុវជននៅទីនោះហើយក៏នឹងបើកហាងកាហ្វេដែលមានគោលក្នុងការជួយទៅកាន់ចលនាបេសកកម្មផងដែរ។ ជាមួយនឹងការទាំងអស់នេះពួកគាត់ក៏នឹងចូលរួមចំណែក ធ្វើការដាំដុះក្រុមជំនុំ និង ចលនានៃបេសកកម្មផងដែរ។

ព្រះអង្គសព្វព្រះទ័យក្នុងការបញ្ជូនមនុស្សដ៏ល្អក្នុងការចេញទៅ ហើយនេះគឺជាការដែលកំពុងកើតឡើងនៅក្នុងឆ្នាំ ២០១៧នេះ។ ក្នុងនាមយើងជាវ៉ាយវ៉ាមបាត់ដំបងពួកយើងនឹងបញ្ជូនបុគ្គលិកដ៏ល្អរបស់យើងមួយចំនួនដើម្បីធ្វើការចាប់ផ្តើមកិច្ចការថ្មីនៅក្នុង កន្លែងដែលពិតជាត្រូវការសេចក្តីស្រឡាញ់ និង សង្ឃឹមនៃដំណឹងល្អ។ សូមបងប្អូនចូលរួមឈរជាមួយនឹងយើង អធិស្ឋានដើម្បីអោយក្រុមនៃអ្នកត្រួសត្រាយកិច្ចការងារថ្មីទាំងនេះ មានភាពលូតលាស់ និង ជោគជ័យទៅតាមបំណងព្រះទ័យរបស់ព្រះ។




ព័ត៌មានអំពីបុគ្គលិក

ស

សេចក្តីសង្ខេប

នៅក្នុងរយៈពេលមួយឆ្នាំមកនេះ យើងមានបុគ្គលិក ៩០នាក់ ដែលបានចូលរួមធ្វើការជាមួយយើង ហើយពួកគាត់មកពីប្រទេសផ្សេងៗដូចជា កម្ពុជា កាណាដា ញ៉ូវសេលែន អាមេរិច អង់គ្លេស អូស្ត្រាលី សាម៉ា កូរ៉េខាងត្បូង និង សិង្ហបុរី។ យើងមានអ្នកដឹកនាំខ្មែរចំនួន ៦០% ដែលមានចំនួន ៥១នាក់ កំពុងធ្វើការផ្សាយដំណឹងល្អទៅកាន់ប្រទេសពួកគេ។ នៅក្នុងឆ្នាំនេះយើងមានបុគ្គលិកថ្មីចំនួន ១៧នាក់ ដែលមានចំនួនជនជាតិខ្មែរ ៧នាក់ និង អន្តរជាតិ ១០នាក់។

ក្រុមគ្រួសារ វាយតម្លៃបាត់ដំបងយើងនេះបន្តក្នុងលូតលាស់ និង កើនឡើង។ បច្ចុប្បន្នយើងមានបុគ្គលិកនៅលីវ ៤៤នាក់ មានក្រុមគ្រួសារចំនួន ២៣ និង មានកុមារចំនួន ៣៣នាក់ ដែល ២៧នាក់ក្នុងចំណោមពួកគាត់មានអាយុក្រោម ៨ឆ្នាំ។



ចំនួនអ្នកដឹកនាំជនជាតិខ្មែរ



ចំនួនបុគ្គលិកសរុបរវាង 2015 vs 2016


ក

ការអបអរសាទរ

ឆ្នាំនេះយើងចូលរួមអបអរសាទរជាមួយនឹងគូស្វាមីភរិយាថ្មី ៣គូ ដែលបានរៀបការ។



ហើយបានស្វាគមន៍ ទារក ៣នាក់ដែលបានចាប់កំណើត។





របាយការណ៍ថវិកា

\$ សេចក្តីសង្ខេប

ក្នុងរយៈពេលជាង ៥០ឆ្នាំមកនេះយើងទាំងអស់គ្នាជាបុគ្គលិកអង្គការវ៉ាយវ៉ាម មានការប្តេជ្ញាចិត្តក្នុងអង្គការសេរីភាព សំរាប់ការរស់នៅដោយខ្លួនឯង។ ម្តងទៀតនៅក្នុងឆ្នាំនេះយើងបានឃើញ សេចក្តីស្មោះត្រង់ និង ភាពស្មោះត្រង់ដ៏អស្ចារ្យរបស់ព្រះ ក្នុងការផ្គត់ផ្គង់មកកាន់យើងទាំងអស់គ្នា។ យើងបន្តក្នុងការមានចិត្តអរគុណទៅកាន់អ្នកដែលចាប់ផ្តើមជាមួយយើងទូទាំងសកលលោក ដែលពួកគាត់បន្តក្នុងការដាក់ទុនមកកាន់យើង ដើម្បីឃើញការផ្លាស់ប្តូរប្រព័ន្ធទាំងនេះឡើងវិញនៅក្នុងប្រទេសកម្ពុជា អាស៊ីអាគ្នេយ៍ និង រហូតដល់ចុងបំផុតនៃផែនដី។

ចំណូល	
ការបង់សាលា ការបង់ថ្លៃបុគ្គលិក និង ចំណូលផ្សេងៗ	298,242.34
ប្រាក់ជង្វាយដែលទទួលបាន	541,270.65
ប្រាក់ឧបត្ថម្ភបុគ្គលិក ផ្ទះនិស្សិត ក្លឹបហាត់ប្រាណ និងចំណូលផ្សេងៗ	190,082.14
ការឧបត្ថម្ភទៅកាន់កុមារ	17,696.60
គំរោងការអភិវឌ្ឍទីស្នាក់ការ	333,491.91
ចំណូលសរុប	839,512.99

ចំណាយ	
សាលាបណ្តុះបណ្តាល	58,589.38
សាលាបណ្តុះបណ្តាលភាពជាសិស្ស DTS	30,886.38
សាលាសិក្សាព្រះគម្ពីរ SBS	10,758.29
សាលាហ្វឹកហ្វឺនកំរិតទី២	16,944.71
ការចំណាយទៅលើព័ន្ធកិច្ចសហគមន៍	51,398.93
បណ្តាញដាំដុះក្រុមជំនុំពន្លឺសហគមន៍	3,197.26
ព័ន្ធកិច្ចសាកលវិទ្យាល័យ	768.65
កុមារងាយរងគ្រោះ	23,000.37
ស្ត្រីងាយរងគ្រោះ	2,950.15
ក្លឹបហាត់ប្រាណ B7B	12,268.42
មជ្ឈមណ្ឌលអភិវឌ្ឍយុវជន	8,352.74
ព័ន្ធកិច្ចផ្សេងៗ	861.34
ព័ន្ធកិច្ចសហគមន៍	52,529.50
ថ្លៃជួលទីកន្លែង	51,574.00
ប្រតិបត្តិការក្នុងទីស្នាក់ការ	105,142.69
អាហារ	36,015.77
ថ្លៃទឹក ថ្លៃភ្លើង	13,188.33
ការចំណាយទៅលើការប្រើប្រាស់ផ្សេង	41,150.84
ការអភិវឌ្ឍទីស្នាក់ការ	10,561.54
ការដាក់ជង្វាយ	4,226.21
ប្រាក់ឧបត្ថម្ភទៅកាន់បុគ្គលិកខ្មែរ	153,337.96
ការអភិវឌ្ឍសាងសង់ទីស្នាក់ការ	343,233.74
ការចំណាយសរុប	815,806.20
ថវិកាដែលនៅសល់	23,706.79



របាយការណ៍ថវិកា


ទីស្នាក់ការ វ៉ាយវ៉ែម បាត់ដំបងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការសាងសង់ ហើយត្រូវចំណាយថវិកាជាច្រើន ហើយយើងបានបែងចែកថវិកាដោយឡែកសម្រាប់គម្រោងនេះ ដែលមានការបែងចែកជាចំណាយពីការចំណាយទៅលើពន្ធកិច្ចដែលកំពុងដំណើរការ។ យើងបានរៀបការបែងចែកចំណូលទាំងនេះអោយបានច្បាស់ដើម្បីអោយមានស្ថេរភាពចំនោះការងាររបស់យើងនៅបាត់ដំបងនេះ។

ក្រាហ្វិកខាងលើ បង្ហាញពីការចំណាយរបស់យើង ដោយមានការប្រកបបញ្ចូលជាមួយនឹងការអភិវឌ្ឍន៍សាងសង់ទីស្នាក់ការ។


ក្រាហ្វិកខាងក្រោម បង្ហាញពីការចំណាយរបស់យើង ដោយមិនមានការប្រកបបញ្ចូលជាមួយការអភិវឌ្ឍន៍សាងសង់ទីស្នាក់ការ។

គោលបំណងរបស់យើងគឺចង់ឲ្យប្រើអោយអស់ពីសមត្ថភាព ក្នុងការបង្ហាញពីតម្លាភាព ជាពិសេសជាមួយផ្នែកហិរញ្ញវត្ថុ។

រាប់បញ្ចូលទាំងការអភិវឌ្ឍន៍ទីស្នាក់ការ



មិនរាប់បញ្ចូលទាំងការអភិវឌ្ឍន៍ទីស្នាក់ការ





សូមចាប់ដៃគូជាមួយយើង

អ

អធិស្ឋាន

លោកអ្នកអាចមានការជួបជុំគ្នាហើយធ្វើការអធិស្ឋានសំរាប់ប្រទេសកម្ពុជា និងកិច្ចការដែលព្រះអង្គធ្វើតាមរយៈវ៉ាយ វ៉ាម។

ស

សិក្សា

មកចូលរួមសិក្សាជាមួយ យើងហើយ មានបទពិសោធន៍ជាមួយ ព្រះអង្គតាមរយៈការរៀន DTS និងសាលាផ្សេងទៀតដែលយើងមាន។

ប

មកបំរើស្ម័គ្រចិត្ត

លោកអ្នក អាចបញ្ជូនក្រុមមកធ្វើការ ជាមួយយើងរយៈពេលខ្លី ហើយប្រើប្រាស់អំណោយទាន ដែលព្រះបានប្រទាន មកកាន់អ្នកដើម្បីប្រទានពរដល់ ស្រុកខ្មែរ។

ប

បំរើ

លោកអ្នក អាចមកបំរើពេញពេលជាមួយយើងដើម្បីបង្ហាញក្តីស្រឡាញ់ និង ឈោងចាប់ទៅកាន់ជនជាតិខ្មែរ។

អ

អោយ និង ដាក់ដង្ហាយ

បេសកជនខ្មែរ

យើងមានបេសកជនខ្មែរ ៥០នាក់ ដែលបំរើពេញពេលជាមួយយើង ហើយពួកគាត់សុទ្ធតែអង្គាសថវិកាសំរាប់ខ្លួនឯង និង ទុកចិត្តព្រះអង្គសំរាប់ថវិកាក្នុងការរស់នៅ។ ពួកគាត់ជាច្រើនបានរៀបការហើយមានកូន ដូច្នេះត្រូវការថវិកាដើម្បីចិញ្ចឹមគ្រួសារពួកគេ។ លោកអ្នកអាចចាប់ដៃគូជាមួយ អ្នកដឹកនាំខ្មែរបស់យើង តាមរយៈការផ្គត់ផ្គង់ទៅកាន់ពួកគាត់ជារៀងរាល់ម៉ោង។

ទីស្នាក់ការថ្មី

នៅក្នុងដំណាក់កាលនេះ យើងកំពុងសាងសង់អាគារផ្សេងៗនៅក្នុងទីស្នាក់ការថ្មីរបស់យើង ហើយយើងក៏កំពុងទុកចិត្តព្រះអង្គសំរាប់ថវិកា ក្នុងការបញ្ចប់ជំហានទី១នៃការសាងសង់។ លោកអ្នកអាចចូលឧបត្ថម្ភទៅកាន់ ការសាងសង់អាគារសហគមន៍ និង អាគារសំរាប់ការបណ្តុះបណ្តាលរបស់យើង។ ហើយដំណឹងល្អនៃការនេះគឺយើងមានអ្នកដែល ធ្វើការពហុគុណចំនួនប្រាក់ដែលចូលមកកាន់ការសាងសង់អាគាររបស់យើង ដូចនេះរាល់ទឹកប្រាក់ដែលលោកអ្នកឧបត្ថម្ភនឹងត្រូវបានទទួល។

គំរោងផែនការ

លោកអ្នកអាចចូលរួម ក្នុងការឈោងចាប់ទៅកាន់មនុស្សជាច្រើនទៀត តាមរយៈឧបត្ថម្ភទៅកាន់ព័ន្ធកិច្ចផ្សេងៗរបស់យើង។

លោកអ្នកអាចឧបត្ថម្ភ មកកាន់យើងតាមរយៈ PayPal ដោយចូលទៅកាន់គេហទំព័រ www.uofnbattambang.com/donate ហើយប្រសិនបើលោកអ្នក មានចំណាប់អារម្មណ៍ចង់ចូលរួមជាមួយ កិច្ចការដែលព្រះអង្គកំពុងធ្វើនៅខេត្តបាត់ដំបងនេះ សូមទាក់ទងមកកាន់យើង តាមរយៈអ៊ីម៉ែល info@uofnbattambang.com ។